



**ក្រសួងអប់រំ យុវជន និងកីឡា**

MINISTRY OF EDUCATION YOUTH AND SPORTS

**សាកលវិទ្យាល័យវ៉ាន់ដា**

VANDA UNIVERSITY



**សារណាមញ្ញប័ត្រាភ័យវិញ្ញាបត្រ**

**នីតិវិធីនៃការស្វែងរកមូលនិធិ ( បំណុល ) របស់**

**ធនាគារ អេស៊ីលីដា ភីអិលស៊ី**

THE PROCEDURE OF FUNDS FINDING (DEBT) FOR  
ACLEDA BANK Plc.

**ជំនាញ ហិរញ្ញវត្ថុ និងធនាគារ**

**រាជធានីភ្នំពេញ-ឆ្នាំ២០២៥**

PHNOM PENH-2025



**ក្រសួងអប់រំ យុវជន និងកីឡា**

MINISTRY OF EDUCATION YOUTH AND SPORTS

**សាកលវិទ្យាល័យវ៉ាន់ដា**

VANDA UNIVERSITY



**សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ**

**នីតិវិធីនៃការស្វែងរកមូលនិធិ ( បំណុល ) របស់**

**ធនាគារ អេស៊ីលីដា ភីអិលស៊ី**

THE PROCEDURE OF FUNDS FINDING (DEBT) FOR  
ACLEDA BANK Plc.

**គ្រូបណ្ឌិត៖ ម៉ន ចាន់ថាសនា**

**ជំនាញ ហិរញ្ញវត្ថុ និងធនាគារ**

**រាជធានីភ្នំពេញ-ឆ្នាំ២០២៥**

PHNOM PENH-2025



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី២២  
ប្រធានបទ៖ នីតិវិធីនៃការស្វែងរកមូលនិធិ ( បំណុល ) របស់  
ធនាគារ អេស៊ីលីដា ភីអិលស៊ី**

គណៈកម្មការវាយតម្លៃទី១

បេក្ខបណ្ឌិត មាស សំណាង

គ្រូណែនាំ

ម៉ន ចាន់វាសនា

គណៈកម្មការវាយតម្លៃទី៣

បេក្ខបណ្ឌិត យ៉ែម សុខហៀក

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុឌ្ឍិ

ប្រធានគណៈកម្មការវាយតម្លៃ និងជានាយក  
មជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត សេង សំអឿន

អនុប្រធានគណៈកម្មការវាយតម្លៃ និងជានាយករង  
មជ្ឈមណ្ឌលស្រាវជ្រាវ

បេក្ខបណ្ឌិត ស្រេង ផល្លា



សាកលវិទ្យាល័យវ៉ាន់ដា

បណ្ឌិត ហេង វ៉ាន់ដា

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

បណ្ឌិត ហ៊ុំ គុជគន្ធលឺនណា

## **លេខកថា**

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យវ៉ាន់ដាអស់រយៈពេល៤ឆ្នាំសិក្សាចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងមុខវិជ្ជាធនាគារជាពិសេស ក្រុមយើងខ្ញុំយល់ច្បាស់ថាជំនាញធនាគារគឺជាជំនាញមានសារៈសំខាន់ខ្លាំងសម្រាប់ទីផ្សារបច្ចុប្បន្នក្នុងនោះ ស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការធនាគារដូចគ្នា។ ដោយឡែក ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់សាកលវិទ្យាល័យវ៉ាន់ដាបានបញ្ជូលនូវមុខជំនាញ សំខាន់ៗដែលពាក់ព័ន្ធនឹងការងារគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារតាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទី១ រហូត ដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាយុទ្ធវិស្វកម្មនិស្សិតឱ្យយល់ច្បាស់ពីការអនុវត្ត ការងារធនាគារពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យវាយតម្លៃព្រមទាំងផ្តល់ជា អនុសាសន៍នៅក្នុងការងារធនាគារដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួនក្នុងន័យឆ្លើយតបឱ្យ បានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេត ឃើញថាកិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំងស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិ ញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **“នីតិវិធីនៃការស្វែងរក មូលនិធិ ( ម៉ូណូល ) របស់ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី”** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុង គោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់យល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការ ស្វែងរកមូលនិធិរបស់ធនាគារ។ ក្រុមយើងខ្ញុំសង្ឃឹមថាការរៀបចំសារណានេះនឹងបានចូលរួមចំណែកក្នុងការ ស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗព្រមទាំងអ្នកស្រាវជ្រាវដ៏ទៃទៀតដែលមានបំណងសិក្សាស្វែងយល់ពី កិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំសូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអាន ទាំងអស់នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងសារណានេះហើយក្រុមយើងខ្ញុំរីករាយនឹង ទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនាដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

**បេតាសម្ព័ន្ធ**



**សួន លីដា**  
ID: B22/1920



**បាណ សុផល**  
ID: B22/186



**អ៊ុំ ស្រី**  
ID: B22/2481



**ឃ្មើន ម៉ារីណា**  
ID: B22/2324



**កែវ នីសា**  
ID: B22/645

**សេចក្តីថ្លែងអំណរគុណ**

ក្រុមយើងខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ថ្នាក់បរិញ្ញាបត្រជំនាន់ទី២២ជំនាញធនាគារ និងហិរញ្ញវត្ថុ  
**សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ**

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្តដល់ក្រុមយើង  
ខ្ញុំក្នុងការសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូម  
សម្តែងនូវការគោរព និងកតញ្ញតាមធម៌យ៉ាងជ្រាលជ្រៅបំផុតដល់អ្នកមានគុណដែលបានផ្តល់កំណើតដល់  
នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ឌិតសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំង  
អស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិត **ហេង ភ័ក់**  
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវ៉ាន់ដាដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទ  
ពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណ ចំពោះលោកគ្រូ **ម៉ែន ចាន់ថាសនា** ជាគ្រូណែនាំដោយបានជួយ  
ជ្រោមជ្រែងបង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ដែលបានខិតខំ  
ប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និង  
ទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធ  
ពរឬនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

**អំណះអំណាង**

ក្រុមនាងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញធនាគារនៃសាកលវិទ្យាល័យវ៉ាន់ដា ជំនាន់ទី២២៖ សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ "នីតិវិធីនៃការស្វែងរកមូលនិធិ(បំណុល)របស់ធនាគារ អេស៊ីលីដា កីអិលស៊ី" នេះគឺជាស្នាដៃរបស់ក្រុមនាងខ្ញុំ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩  
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥  
**ហត្ថលេខាអំណាចក្រុម**



សួន លីដា

## **សេចក្តីសង្ខេបនៃការស្រាវជ្រាវ**

ដើម្បីបំពេញទៅតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យវ៉ាន់ដាឱ្យបានត្រឹមត្រូវ និងដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដែលបានសិក្សារយៈពេលបួនឆ្នាំកន្លងមកគ្នាយ៉ាងនេះផងដែរ យើងខ្ញុំក៏ជានិស្សិតដែលមានការជ្រាមជ្រែកយ៉ាងកក់ក្តៅពី លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យដែលបានប្រមូលចំណេះដឹងគ្រប់បែបយ៉ាងដែលបានផ្តល់មកក៏ក្នុងគោលបំណងយ៉ាងសំខាន់មួយ គឺការរៀបរាងនូវប្រធានបទស្តីអំពីនីតិវិធីនៃការស្វែងរកបំណុលរបស់ធនាគារពាណិជ្ជ ដោយមានធ្វើការត្រួតពិនិត្យទំនររបាយការណ៍នៃការស្វែងរកមូលនិធិរបស់ធនាគារ។ របាយការណ៍នេះផ្តោតទៅលើការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំបានបង្ហាញឱ្យឃើញស្តីពីភាពជាក់ស្តែងអនុវត្តរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី ដែលមានប្រសិទ្ធភាពធ្វើឱ្យធនាគារនោះទទួលបានសុគ្រឹស្យភាពលើចំណុចមួយចំនួនដូចជាការប្រមូលមូលនិធិរបស់ធនាគារមានលក្ខណៈត្រឹមត្រូវ និងមានចំណុចខ្វះខាតមួយចំនួនចំពោះការអភិវឌ្ឍន៍ផងដែរ។

បន្ទាប់ពីបានស្រាវជ្រាវស្វែងយល់ដោយផ្ទាល់របស់ក្រុមយើងខ្ញុំទៅលើ“**នីតិវិធីនៃការស្វែងរកមូលនិធិ(បំណុល)របស់ធនាគារ អេស៊ីលីដា អិលស៊ី**” រួចមកក្រុមយើងខ្ញុំកាន់តែដឹងច្បាស់ពីប្រភពនៃមូលនិធិរបស់ធនាគារមានចម្រុះយ៉ាងច្រើនសម្បូរបែប។ ម្យ៉ាងទៀតធនាគារអេស៊ីលីដា មានទំនាក់ទំនងល្អជាមួយនឹងដៃគូរយុទ្ធសាស្ត្រទូទាំងសកលលោកជាពិសេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ីដើម្បីគាំទ្រដល់ធនាគារក្នុងការផ្តល់ប្រភពមូលនិធិរយៈពេលវែង។ ហើយធនាគារនៅតែបន្តពង្រឹងទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន និងបង្កើនធនាគារដៃគូក្រៅប្រទេសថ្មីៗជាច្រើនទៀតដើម្បីពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន និងមានចំណែកទីផ្សារលើសលប់ ក្នុងការគ្រប់គ្រងគណនីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកព្រមទាំងផ្តល់សេវាផ្ទេរប្រាក់ដល់ស្ថាប័នទាំងនោះនៅទូទាំងប្រទេស។

ឆ្លងតាមការសិក្សាស្រាវជ្រាវកន្លងមកធនាគារគួរតែរៀបចំឱ្យបានល្អប្រសើរដើម្បីមានលទ្ធភាពក្នុងការស្វែងរកមូលនិធិ ក៏ដូចជាការស្វែងរកប្រាក់ចំណេញអតិបរមាពីការស្វែងរកមូលនិធិរបស់ធនាគារផងដែរ។

**មាតិកា**

ទំព័រ

អារម្ភកថា ..... i  
 រចនាសម្ព័ន្ធ..... ii  
 សេចក្តីថ្លែងអំណរគុណ ..... iii  
 អំណះអំណាង ..... iv  
 សេចក្តីសង្ខេបនៃការស្រាវជ្រាវ ..... v  
 មាតិកា ..... vi

**ជំពូកទី១**

**សេចក្តីផ្តើម**

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ..... ១  
 ១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ ..... ១  
 ១.៣ គោលបំណងនៃការស្រាវជ្រាវ ..... ២  
 ១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ..... ២  
     ១.៤.១ ទំហំដែនកំណត់..... ២  
     ១.៤.២ វិសាលភាពនៃការស្រាវជ្រាវ..... ២  
 ១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ ..... ៣  
     ១.៥.១ ការប្រមូលទិន្នន័យដំបូង ..... ៣  
     ១.៥.២ ការប្រមូលទិន្នន័យបន្ទាប់..... ៣  
 ១.៦ សារៈសំខាន់នៃការស្រាវជ្រាវ ..... ៣  
 ១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ..... ៤

**ជំពូកទី២**

**នីតិវិធីនៃការស្វែងរកមូលនិធិ( បំណុល )របស់ធនាគារ**

២.១ លក្ខណៈទូទៅពីនីតិវិធីនៃការស្វែងរកមូលនិធិ( បំណុល )របស់ធនាគារ  
     ២.១.១ និយមន័យ( ធនាគារ, ធនាគារពាណិជ្ជ ) ..... ៥  
     ២.១.២ ប្រវត្តិនៃធនាគារពាណិជ្ជ..... ៥  
     ២.១.៣ ទ្រឹស្តីពាក់ព័ន្ធ..... ៦  
 ២.២ គោលនយោបាយ និងនីតិវិធីក្នុងការស្វែងរកមូលនិធិរបស់ធនាគារ ..... ៦  
     ២.២.១ និយមន័យមូលនិធិ..... ៦  
     ២.២.២ ប្រវត្តិនៃមូលនិធិ ..... ៦  
     ២.២.៣ ប្រភេទនៃមូលនិធិ ..... ៧

|   |   |
|---|---|
| ២.៣ នីតិវិធីនៃការស្វែងរកមូលនិធិរបស់ធនាគារ ..... | ៨ |
| ២.៣.១ និយមន័យ( នីតិ ) .....                     | ៨ |
| ២.៣.២ ប្រវត្តិនៃនីតិ .....                      | ៩ |
| ២.៣.៣ ទ្រឹស្តីពាក់ព័ន្ធ .....                   | ៩ |

**ជំពូកទី៣**

**នីតិវិធីនៃការស្វែងរកមូលនិធិ( បំណុល )របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**

|  |    |
|--|----|
| ៣.១ ស្ថានភាពទូទៅនៃធនាគារអេស៊ីលីដា.....                                   | ១១ |
| ៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា .....                                  | ១២ |
| ៣.១.២ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ធនាគារអេស៊ីលីដា .....                | ១៤ |
| ក. ចក្ខុវិស័យ .....  | ១៤ |
| ខ. បេសកកម្ម.....   | ១៤ |
| គ. គោលដៅ .....   | ១៤ |
| ៣.១.៣ រចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ច របស់ធនាគារអេស៊ីលីដា ..... | ១៥ |
| ក. រចនាសម្ព័ន្ធគ្រប់គ្រង.....  | ១៦ |
| ខ. តួនាទី និងភារកិច្ច .....  | ១៧ |
| គ. គោលនយោបាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី.....                           | ១៧ |
| ៣.១.៤ ក្រុមប្រឹក្សាភិបាល .....   | ១៧ |
| ៣.២ មូលនិធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី .....                            | ២៤ |
| ៣.២.១ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ.....             | ២៤ |
| ៣.២.២ ប្រាក់បញ្ញើរបស់អតិថិជន .....                                       | ២៧ |
| ៣.២.៣ ប្រាក់កម្ចី .....  | ២៨ |
| ៣.២.៤ បំណុលបន្ទាប់បន្សំ.....   | ២៩ |
| ៣.៣ ការគ្រប់គ្រងមូលនិធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី.....                 | ៣០ |
| ៣.៣.១ ការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យ.....                        | ៣០ |
| ៣.៣.២ ការបែងចែកមូលនិធិតាមផ្នែក.....                                      | ៣២ |
| ៣.៣.៣ ការរាយការណ៍ និងការវាយតម្លៃក្នុងការគ្រប់គ្រងមូលនិធិ .....           | ៣៤ |

**ជំពូកទី៤**

**ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ**

|                                |    |
|--------------------------------|----|
| ៤.១ ការវិភាគលើចំណុចខ្លាំង..... | ៣៦ |
| ៤.២ ការវិភាគលើចំណុចខ្សោយ ..... | ៣៦ |

**ជំពូកទី៥**  
**សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍**

៥.១ សេចក្តីសន្និដ្ឋាន ..... ៣៧

៥.២ ការផ្តល់អនុសាសន៍ ..... ៣៧

**ឯកសារយោង**

**ឧបសម្ព័ន្ធ**

# ជំពូកទី១ សេចក្តីផ្តើម

## ១.១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនៅលើពិភពលោកដែលមានភាពល្បីល្បាញ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅលើវិស័យផ្សេងៗដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសេដ្ឋកិច្ច និងនយោបាយ វិស័យហិរញ្ញវត្ថុ និងធនាគារជាដើម។

បច្ចុប្បន្នប្រទេសកម្ពុជាក៏មានការរីកចម្រើនផងដែរក្នុងការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុកមកធ្វើការវិនិយោគទុនក្នុងប្រទេស។ ដោយការហូរចូលនៃការវិនិយោគទាំងអស់នេះហើយទើបវិស័យវិនិយោគក្នុងប្រទេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផ្នែកសេដ្ឋកិច្ចឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។ អ្នកវិនិយោគទុនទាំងអស់បាននឹងកំពុងធ្វើដំណើរការក្នុងការវិនិយោគលើអាជីវកម្មរបស់ខ្លួនប្រកបដោយភាពជោគជ័យដោយសារមានការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលយ៉ាងខ្លាំងទៅលើវិស័យធនាគារដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ និងជួយឱ្យមានលំហូរសាច់ប្រាក់រត់ពាសពេញនៃផ្ទៃប្រទេសតាមរយៈការកៀងគរធនធានហិរញ្ញវត្ថុពីអ្នកដែលមានមូលនិធិលើសតម្រូវការដើម្បីផ្តល់ហិរញ្ញប្បទានទៅឱ្យអ្នកដទៃដែលមានតម្រូវការមូលនិធិសម្រាប់ធ្វើការវិនិយោគទៅលើការពង្រឹងអាជីវកម្មថ្មីៗ និងជួយផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចសង្គមតាមរយៈវិស័យហិរញ្ញវត្ថុនិងធនាគារ។ ម្យ៉ាងវិញទៀតវិស័យហិរញ្ញវត្ថុ និងធនាគារបានផ្សារភ្ជាប់ទៅនឹងប្រកបមូលនិធិដែលមិនអាចខ្វះបានដោយមានការចូលរួមយ៉ាងសកម្មរវាងក្រុមហ៊ុនវិនិយោគឯកជន ដើម្បីស្វែងរកមូលនិធិតាមរយៈមធ្យោបាយផ្សេងៗដែលរដ្ឋនៅក្នុងប្រទេសបានផ្តល់ឱ្យដោយមើលឃើញពីភាពចាំបាច់ និងតម្រូវការមូលនិធិយ៉ាងច្រើនបែបនេះហើយទើបធ្វើឱ្យប្រទេសមួយចំនួនមានការបង្កើត និងបង្កើននូវប្រកបមូលនិធិសម្រាប់ផ្តល់នូវភាពងាយស្រួលដល់ក្រុមហ៊ុនវិនិយោគឯកជនដើម្បីធ្វើការវិនិយោគក្នុងប្រទេស។

ទន្ទឹមនឹងនេះធនាគារអេស៊ីលីដា ក៏អិលស៊ីដាធនាគារក្នុងស្រុកមួយដែលមានការទទួលស្គាល់ និងជឿទុកចិត្តពីសំណាក់សាធារណៈជន និងបានចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យ៉ាងណាមិញធនាគារអេស៊ីលីដាបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកធ្វើកិច្ចប្រតិបត្តិការជាមួយអ្នកវិនិយោគផ្សេងៗទាំងក្នុង និងក្រៅស្រុកចូលរួមសហការគ្នាក្នុងគោលបំណងស្វែងរកមូលនិធិសម្រាប់ផ្តល់ជាកម្ចីនានាដល់អតិថិជនគ្រប់ៗគ្នា និងសម្រួលដល់អាជីវកម្មដ៏រីករាលដាលនៅតាមរយៈការផ្តល់ដើមទុនឬផ្តល់កម្ចីជាដើម។ ដោយហេតុនេះហើយទើបធ្វើឱ្យធនាគារអេស៊ីលីដាកាន់តែមានភាពល្បីល្បាញនៅក្នុងតំបន់ និងបណ្តាប្រទេសមួយចំនួន។ ដូច្នេះហើយទើបក្រុមយើងខ្ញុំជ្រើសយកធនាគារអេស៊ីលីដាមកធ្វើការស្រាវជ្រាវ និងរៀបចំរបាយការណ៍ក្រោមប្រធានបទ “នីតិវិធីនៃការស្វែងរកមូលនិធិ ( បំណុល ) របស់ធនាគារអេស៊ីលីដា ក៏អិលស៊ី ” ។

## ១.២. បំណោទបញ្ជាក់នៃការស្រាវជ្រាវ

សព្វថ្ងៃទោះបីជាប្រទេសកម្ពុជាយើងមានការរីកដុះដាលច្រើនលើវិស័យហិរញ្ញវត្ថុ ប៉ុន្តែប្រទេសយើងនៅមានការលំបាកក្នុងការអភិវឌ្ឍន៍នៅឡើយ ពីព្រោះមានការកើនឡើងនៅចំនួនប្រជាជនក្រីក្រខ្វះលទ្ធភាព

នៅមានច្រើន។ ការស្វែងរកមូលនិធិ គឺជាកត្តាសំខាន់ចាំបាច់បំផុតរបស់ធនាគារដែលពាក់ព័ន្ធដល់ចរន្តសេដ្ឋកិច្ចជាតិ រួមទាំងជួយលើកស្ទួយវិស័យហិរញ្ញវត្ថុ ជួយសម្រួលដល់ជីវភាពរបស់សាធារណៈជន ជាពិសេសអាចទាក់ទាញអ្នកវិនិយោគិនទាំងក្នុង និងក្រៅស្រុកមកធ្វើការវិនិយោគផ្នែកហិរញ្ញវត្ថុឱ្យមានចលនាទូទាំងផ្ទៃប្រទេស។ យោងតាមទស្សនវិស័យ និងបទពិសោធន៍កន្លងមកបានបង្ហាញថា ការខិតខំស្វែងរកមូលនិធិរបស់ធនាគារអេស៊ីលីជាតាមរយៈវិធីសាស្ត្រ យុទ្ធសាស្ត្រជាច្រើនដើម្បីប្រមូលមូលធនទៅពង្រឹង និងពង្រីកប្រតិបត្តិការរបស់ខ្លួនប្រកបដោយនីតិវិធី និងការគ្រប់គ្រងទៅលើការចាត់ចែងមូលនិធិបានច្បាស់លាស់។ ហេតុនេះហើយទើបក្រុមយើងខ្ញុំសម្រេចចិត្តធ្វើការស្រាវជ្រាវទៅលើប្រធានបទ“នីតិវិធីនៃការស្វែងរកមូលនិធិ(បំណុល)របស់ធនាគារពាណិជ្ជ” និងបានចោទសួរជាសំណួរចំនួនពីរដែលពាក់ព័ន្ធនឹងប្រធានបទដូចខាងក្រោម៖

- ១.តើធនាគារអេស៊ីលីជាមានមូលនិធិ(បំណុល)មកពីប្រភពអ្វីខ្លះ ?
- ២.តើការគ្រប់គ្រងមូលនិធិ(បំណុល)របស់ធនាគារអេស៊ីលីជាមានដំណើរការយ៉ាងដូចម្តេច ?

**១.៣ គោលបំណងនៃការស្រាវជ្រាវ**

ធនាគារអេស៊ីលីជា ក៏អិលស៊ី គឺជាធនាគារមួយដែលមានអាយុកាលយូរណាស់មកហើយដូច្នេះគោលបំណងដែលក្រុមយើងខ្ញុំត្រូវសិក្សាពេលនេះផ្ដោតទៅលើចំណុចមួយចំនួនដូចខាងក្រោម៖

- ដឹងពីស្ថានភាពទូទៅ និងប្រវត្តិធនាគារអេស៊ីលីជា ក៏អិលស៊ី
- ស្គាល់ពីនយោបាយ និងនីតិវិធីក្នុងការស្វែងរកមូលនិធិរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី
- យល់ដឹងអំពីដំណើរការនៃការស្វែងរកមូលនិធិរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី
- យល់ដឹងពីសារៈប្រយោជន៍នៃការប្រើប្រាស់មូលនិធិរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី
- យល់ដឹងពីប្រភពនៃការទទួលបានមូលនិធិរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី។

**១.៤ ទំហំដែលកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ**

**១.៤.១ ទំហំដែលកំណត់**

សព្វថ្ងៃនេះធនាគារអេស៊ីលីជា ក៏អិលស៊ី កំពុងដំណើរការតាមនីតិវិធីដែលបានកំណត់រួចក្នុងការស្វែងរកមូលនិធិនៅតាមបណ្តាខេត្តក៏ដូចជារាជធានីភ្នំពេញជាដើម។ ដោយផ្អែកលើប្រធានបទខាងលើក្រុមយើងខ្ញុំធ្វើការស្រាវជ្រាវពីធនាគារអេស៊ីលីជា សាខាកណ្តាល(ភ្នំពេញ)ដែលមានទីតាំងនៅអាគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

**១.៤.២ វិសាលភាពនៃការស្រាវជ្រាវ**

តាមការដាក់ស្តែងដោយសារតែធនាគារអេស៊ីលីជា ក៏អិលស៊ី មានសាខាច្រើន និងទិន្នន័យច្រើន ដូច្នេះហើយទើបក្រុមយើងខ្ញុំសូមលើកយកតែទិន្នន័យរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី សាខាភ្នំពេញ (ការិយាល័យកណ្តាល)នៅចន្លោះឆ្នាំ ២០២៣ដល់២០២៤ មកសិក្សាស្រាវជ្រាវដើម្បីធ្វើជារបាយការណ៍។

**១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ**

ទិន្នន័យទាំងអស់ដែលយើងទទួលបាននេះគឺធ្វើឡើងដោយវិធីសាស្ត្រដូចខាងក្រោម៖

**១.៥.១ ការប្រមូលទិន្នន័យដំបូង**

ដើម្បីឱ្យការសិក្សាស្រាវជ្រាវមានលក្ខណៈល្អប្រសើរ ទើបក្រុមយើងខ្ញុំបានសិក្សាបន្ថែមទៀតទៅលើ ការសាកសួរព័ត៌មាន និងឯកសារតាមរយៈ ៖

- រកស្វែងទិន្នន័យ ស្នង់មតិ ដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ។

**១.៥.២ ការប្រមូលទិន្នន័យបន្ត**

- សិក្សាស្រាវជ្រាវតាមរយៈមធ្យោបាយនានា៖ ជាប់រស់ធនាគារអេស៊ីលីដា និងបានបោះផ្សាយ ដោយធនាគារអេស៊ីលីដាផ្ទាល់។
- សិក្សាស្រាវជ្រាវតាមរយៈប្រព័ន្ធអ៊ីនធឺណិត៖ ធ្វើការស្រាវជ្រាវតាមរយៈគេហទំព័រហ្វេសប៊ុក ហ្វេសប៊ុក វេបសាយរបស់ធនាគារអេស៊ីលីដា ដែលបានបោះផ្សាយឯកសារ និងមានពាក់ព័ន្ធ ទៅនឹងប្រធានបទ។
- ការសិក្សាស្រាវជ្រាវនៅបណ្ណាល័យតាមរយៈ និក្ខេបបទ និងរបាយការណ៍កម្មសិក្សាដែលជា ស្នាដៃរបស់រៀបចំដោយធ្វើការដកស្រង់ និងស្វែងយល់បន្ថែមតាមរយៈឯកសារចាស់ៗដែល បានស្រាវជ្រាវកន្លងមកនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យវ៉ាន់ដា។

**១.៦ សារៈសំខាន់នៃការស្រាវជ្រាវ**

តាមរយៈការសិក្សាស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដូចជា៖

- សម្រាប់សមាជិកស្រាវជ្រាវ
  - ពង្រឹងសមត្ថភាពយល់ដឹងទៅតាមផ្នែកទ្រឹស្តីបទពិសោធន៍លើវិស័យធនាគារ និងហិរញ្ញវត្ថុ
  - បង្ហាញនូវសមត្ថភាព និងសហការគ្នាសម្រាប់សមាជិកស្រាវជ្រាវ
  - បានទុកជាឯកសារសម្រាប់និស្សិតជំនាន់ក្រោយៗ ឱ្យយល់ដឹងពីនីតិវិធីនៃការស្វែងរកមូលនិធិ (បំណុល) របស់ធនាគារ។
- សម្រាប់ធនាគារ
  - ផ្តល់ជាទំនុកចិត្តដល់អតិថិជនទៅលើសេវាកម្មស្ថាប័ន
  - ចូលរួមផ្តល់ជាមតិយោបល់ដែលពាក់ព័ន្ធនឹងចំណុចខ្វះខាត
  - ចូលរួមផ្សព្វផ្សាយសេវាកម្មរបស់ធនាគារឱ្យកាន់តែទូលំទូលាយ។
- សម្រាប់អតិថិជន
  - ផ្តល់ជាទំនុកចិត្ត និងភាពជឿជាក់ដល់សាធារណៈជនក្នុងការប្រើប្រាស់សេវាកម្មរបស់ធនាគារ។
- សម្រាប់សង្គម
  - កាលណាមានការស្រាវជ្រាវកាន់តែច្រើនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីធនាគារ
  - ធនាគារមានការរីកចម្រើនជំរុញឱ្យមានការវិនិយោគកាន់តែប្រសើរ
  - ធ្វើឱ្យហិរញ្ញវត្ថុមានចរន្តនៅក្នុងសេដ្ឋកិច្ចជាតិ។

**១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ**

ការស្រាវជ្រាវលើប្រធានបទ “នីតិវិធីនៃការស្វែងរកមូលនិធិ(បំណុល) របស់ធនាគារអេស៊ីលីដា កីអិលស៊ី” គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើក្រុមយើងខ្ញុំបានបង្ហាញនូវរចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវមាន៥ ជំពូកដូចខាងក្រោម៖

- **ជំពូកទី១** សេចក្តីផ្តើម៖ ជំពូកនេះបង្ហាញពីលំនាំបញ្ហា ចំណោទបញ្ហា គោលបំណង ទំហំ និងដែនកំណត់ វិសាលភាព វិធីសាស្ត្រនៃការស្រាវជ្រាវ និងសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ។
- **ជំពូកទី២** រំលឹកទ្រឹស្តី៖ ជំពូកនេះបង្ហាញពីលក្ខណៈទូទៅនៃការស្វែងរកមូលនិធិ (បំណុល) របស់ធនាគារ អេស៊ីលីដាគោលនយោបាយនៃការស្វែងរកមូលនិធិសម្រាប់ផ្តល់កម្ចីនានាដល់អតិថិជន និងជួយសម្រួលដល់ អាជីវកម្ម ជីវភាពរស់នៅរបស់អតិថិជនតាមរយៈការផ្តល់ដើមទុន។
- **ជំពូកទី៣** នីតិវិធីនៃការស្វែងរកមូលនិធិ(បំណុល) របស់ធនាគារអេស៊ីលីដា កីអិលស៊ី៖ ក្នុងជំពូកនេះបាន បង្ហាញពីស្ថានភាពទូទៅរបស់ធនាគារអេស៊ីលីដា កីអិលស៊ី ប្រវត្តិរបស់ធនាគារ ទស្សនៈវិស័យ បេសកកម្ម រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ធនាគារអេស៊ីលីដា កីអិលស៊ី។
- **ជំពូកទី៤** ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖ ធ្វើការស្វែងយល់ និងការវិភាគរកចំណុចណាដែល ខ្លាំងបំផុត និងចំណុចណាដែលខ្សោយបំផុតរបស់ធនាគារអេស៊ីលីដា កីអិលស៊ី។
- **ជំពូកទី៥** សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ សន្និដ្ឋានទាំងចំណុចខ្លាំង និងចំណុចខ្សោយបន្ទាប់ មកធ្វើការផ្តល់អនុសាសន៍ទៅលើចំណុចណាដែលខ្សោយបំផុតសម្រាប់ធ្វើការកែលម្អ។

## ជំពូកទី២

### នីតិវិធីនៃការស្រាវជ្រាវកម្មវិធី ( បំណុល ) របស់ធនាគារពាណិជ្ជ

#### ២.១ លក្ខណៈទូទៅនៃការស្រាវជ្រាវកម្មវិធី ( បំណុល ) របស់ធនាគារ

##### ២.១.១ និយមន័យ ( ធនាគារ )

- ធនាគារ គឺជាឃ្លាំងសម្រាប់ដាក់ទ្រព្យ ឬប្រាក់<sup>1</sup>។ ( សម្តេចសង្ឃរាជ ជួន ណាត៍ ១៩៧៩ )
- ធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្គត់ផ្គង់នូវសេវាហិរញ្ញវត្ថុដូចជា ការផ្តល់ឥណទានការទទួលប្រាក់បញ្ញើ បម្រើសេវាទូទាត់ និងសេវាកម្មជាច្រើនទៀត<sup>1</sup> ។
- ធនាគារពាណិជ្ជ គឺជាធនាគារដែលធ្វើការប្រតិបត្តិជាមូលដ្ឋានលើសកម្មភាពទាំង៣នៃប្រតិបត្តិការធនាគារដូចជា ផ្តល់ឥណទាន សេវាប្រាក់បញ្ញើ និងអនុវត្តនូវមធ្យោបាយទូទាត់<sup>1</sup> ។

##### ២.១.២ ប្រវត្តិនៃការកកើតធនាគារពាណិជ្ជ

ធនាគារពាណិជ្ជបានរកឃើញនៅក្នុងឆ្នាំ១៩២៤ ដោយពាណិជ្ជករនៅក្នុងស្រុកអូហ្គេដរដើរដោយមានបេសកកម្មបម្រើសេចក្តីត្រូវការហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងអាជីវកម្មនៃតំបន់នេះ។

ការផ្លាស់ប្តូរនៃធនាគារពាណិជ្ជច្រើនចាប់ពីឆ្នាំ១៩២៤ ប៉ុន្តែចំពោះការប្តេជ្ញាចិត្តរបស់ធនាគារពាណិជ្ជចំពោះសមាគមន៍ដែលយើងបម្រើនៅដដែល។ ធនាគារមួយក្នុងចំណោមធនាគារសហគមន៍ដែលនៅសល់និងមានប្រតិបត្តិការនៅតាមតំបន់មួយចំនួន ធនាគារពាណិជ្ជមានសមត្ថភាពតែមួយគត់ គឺដើម្បីកែតម្រូវនូវដំណោះស្រាយធម្មតាសម្រាប់អតិថិជនរបស់យើងម្នាក់ៗ។ វិធីសាស្ត្រមួយនេះអនុញ្ញាតឱ្យយើងមានភាពខុសគ្នាពីធនាគារថ្នាក់តំបន់ និងធនាគារថ្នាក់ជាតិដែលជារឿយៗប្រើវិធីសាស្ត្រមួយដែលមិនសមស្រប។ អស់រយៈពេលជាច្រើនឆ្នាំធនាគារពាណិជ្ជបានធ្វើការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន យើងផ្តោតលើការវិនិយោគទុនទាំងមនុស្ស និងបច្ចេកវិទ្យាដើម្បីធានាអតិថិជនរបស់យើងឱ្យមានលទ្ធភាពទទួលបានសេវាកម្ម និងសេវាកម្មល្អឥតខ្ចោះ។ យើងមិនដែលចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថាពួកគេត្រូវជ្រើសរើសរវាងបច្ចេកវិទ្យា និងសេវាកម្មទេ។ យើងនៅតែខិតខំបន្តដើម្បីផ្តល់ជូននូវអ្វីដែលល្អបំផុតសម្រាប់អតិថិជន។ ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមានបទពិសោធន៍ជុំវិញធនាគារជិត១០០ឆ្នាំ ហើយត្រូវបានគេលះបង់ដើម្បីបំពេញតម្រូវការអតិថិជន។ យើងជឿជាក់លើការផ្តល់សិទ្ធិអំណាចដល់និយោជិតនីមួយៗ ដើម្បីធ្វើការសម្រេចចិត្តធម្មតាដែលអតិថិជនរបស់យើងសមនឹងទទួលបាន។ យើងមានមោទនភាពចំពោះខ្លួនឯងក្នុងការផ្តល់ជូននូវសេវាកម្មដល់អតិថិជនប្រកបដោយគុណភាព និងធ្វើការសម្រេចចិត្តក្នុងស្រុកយ៉ាងឆាប់រហ័ស។ នៅក្នុងបរិយាកាសធនាគារបច្ចុប្បន្នធនាគារជាច្រើនមានទំហំធំធេងពេកដើម្បីធ្វើការសម្រេចចិត្តសមស្របនៅពេលវាទាក់ទងនឹងអតិថិជន។ នៅធនាគារសមាគមន៍មួយដែលបានផ្តល់ជូននៅសេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តចំពោះសមាគមន៍។ នៅខណៈពេលដែលយើងបានបន្តស្ថាបនាលើបេតិកភណ្ឌរបស់យើង និងបានសម្របខ្លួនទៅនឹងការផ្លាស់ប្តូរធនាគារពាណិជ្ជគឺមិនដែលវង្វេងចេញពីទស្សនវិស័យនោះទេ។

(Profitstar,2019)<sup>1</sup>

<sup>1</sup> ឡុង មុន្នីរតន្ន និង ប៉េង គីមងាន់ ,សាកលវិទ្យាល័យវ៉ាន់ដាវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(១៦ ខែឧសភា ២០១៩ ទំព័រទី៥ និយមន័យ និងប្រវត្តិរបស់ធនាគារពាណិជ្ជ)

<https://share.google/oKp2oNnsVwvIYdSuB>

**២.១.៣ ទ្រឹស្តីលក្ខណៈ**

ប្រទេសកម្ពុជាមានធនាគារពាណិជ្ជកម្មចំនួន៤៣ ដែលកំពុងតែប្រតិបត្តិការ និងបានផ្តល់សេវាកម្ម ហិរញ្ញវត្ថុយ៉ាងល្អ។ ដោយសារតែច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឆ្នាំ១៩៩៩ធ្វើឱ្យធនាគារពាណិជ្ជ មួយចំនួនត្រូវបានបិទទ្វារដោយសារមានមូលហេតុច្រើន និងច្បាប់នេះកំណត់ឱ្យធនាគារពាណិជ្ជមានការ ពង្រឹងខ្លួនឱ្យមានភាពរឹងមាំ គឺដើម្បីឱ្យអតិថិជនមានជំនឿចិត្តហើយងាកមកប្រើសេវាកម្មធនាគារពាណិជ្ជ និងលក្ខខណ្ឌថ្មីដែលធ្វើឱ្យធនាគារពាណិជ្ជប្រឈមខ្លាំងជាងគឺការបង្កើនដើមទុនអប្បបរមាចំនួន ១៥០,០០០ លានរៀល។ ដើមទុនទាំងនេះត្រូវរក្សាទុកនៅធនាគារកណ្តាលចំនួន១០% ដោយទទួលបានអត្រាការប្រាក់ ១/២ នៃអត្រាការប្រាក់ប័ណ្ណហិរញ្ញប្បទានចំពោះប្រាក់រៀល ឬ៣/៨ នៃSIBOR ចំពោះរូបិយប័ណ្ណ (លោក ង៉ុយ ធឿន,២០១៦) ។

**២.២ នីតិវិធីក្នុងការស្វែងរកមូលនិធិរបស់ធនាគារ**

**២.២.១ និយមន័យមូលនិធិ**

សំដៅទៅលើប្រភពបង្កើតមូលនិធិ(មូលធន) ឬទ្រព្យសម្បត្តិជាសម្ភារៈរបស់សហគ្រាសដែលត្រូវ បានប្រើប្រាស់ក្នុងគោលបំណងជាក់លាក់ និងមូលបត្របង្កើតប្រាក់ចំណូល។ ម្យ៉ាងវិញទៀតក៏មានន័យថាជា កំណប់ទ្រព្យដើមគឺប្រាក់ដែលចងការឱ្យគេ ប្រាក់ដែលចំណាយធ្វើការណាមួយបម្រុងនឹងយកចំណេញនៅ ពេលខាងមុខ។

**២.២.២ ប្រភេទនៃមូលនិធិ**

មូលនិធិវិនិយោគទំនើបដំបូងគេបង្អស់ដែលជាបុព្វហេតុនៃមូលនិធិទៅវិញទៅមកត្រូវបានបង្កើត ឡើងនៅក្នុងសាធារណរដ្ឋហុឡង់។ ក្នុងការឆ្លើយតបទៅនឹងវិបត្តិឆ្នាំ១៧៧២ អ្នកជំនួញដែលមានមូលដ្ឋាននៅ ទីក្រុងAmsterdam លោកAbraham ឬ Adriaan Van Ketwich ហើយបានបង្កើតការដើមទុនមួយដែលមានឈ្មោះ ថា Maakt Magt ( ការរួបរួមបង្កើតកម្លាំង ) គោលបំណងរបស់គាត់គឺផ្តល់អោយអ្នកវិនិយោគតូចៗនូវឱកាស ដើម្បីធ្វើការពិពិធកម្ម។

មូលនិធិទៅវិញទៅមកត្រូវបានណែនាំដល់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ១៨៩០។ មូលនិធិដំបូង គេរបស់សហរដ្ឋអាមេរិកជាទូទៅជាមូលនិធិចុងក្រោយដែលមានចំនួនភាគហ៊ុនថេរដែរជារឿយៗត្រូវបានជួញ ដូរក្នុងតម្លៃទ្រព្យសកម្មសុទ្ធនៃផលបំត្រ។ មូលនិធិទៅវិញទៅមកដំបូងបង្អស់ដែលមានភាគហ៊ុនដែលអាចប្តូរ វិញបានត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩២៤ ដែលជាក្រុមហ៊ុន Massachusetts Investors Trust ដែលនៅតែមានសព្វថ្ងៃនេះ និងគ្រប់គ្រងដោយ MFS Investment Management ។

នៅសហរដ្ឋអាមេរិកមូលនិធិបិទជិតនៅតែមានប្រជាប្រិយភាពជាងមូលនិធិបើកចំហពេញមួយទសវត្សរ៍ ឆ្នាំ១៩២០។ នៅឆ្នាំ១៩២៩មូលនិធិបើកចំហមានត្រឹមតែ៥%នៃទ្រព្យសម្បត្តិសរុប២៧ពាន់លានដុល្លាររបស់ ឧស្សាហកម្មនេះ។ បន្ទាប់ពីការគាំង Wall Street ឆ្នាំ១៩២៩ សភាសហរដ្ឋអាមេរិកបានអនុម័តសកម្មភាពជាបន្ត បន្ទាប់ដែលគ្រប់គ្រងទីផ្សារមូលបត្រជាទូទៅ និងជាពិសេសមូលនិធិទៅវិញទៅមក។

**២.២.៣ ប្រភេទនៃមូលនិធិ**

មូលនិធិបែងចែកជា ៤ ប្រភេទ៖

**❖ មូលនិធិទីផ្សាររូបិយវត្ថុ Money market fund**

មូលនិធិទីផ្សារប្រាក់វិនិយោគលើឧបករណ៍ទីផ្សាររូបិយវត្ថុដែលជាមូលបត្រចំណូលថេរដែលមានរយៈពេលខ្លីបំផុតដល់កាលកំណត់ និងគុណភាពឥណទានខ្ពស់។ វិនិយោគិនតែងតែប្រើប្រាស់មូលនិធិទីផ្សារប្រាក់ជំនួសគណនីសន្សំរបស់ធនាគារ ទោះបីជាមូលនិធិទីផ្សាររូបិយវត្ថុមិនត្រូវការធានាដោយរដ្ឋាភិបាលក៏ដោយមិនដូចគណនីសន្សំរបស់ធនាគារដែរ។

នៅសហរដ្ឋអាមេរិក មូលនិធិទីផ្សាររូបិយវត្ថុដែលបានលក់ទៅឱ្យអ្នកវិនិយោគលក់រាយ និងអ្នកដែលវិនិយោគលើមូលបត្ររបស់រដ្ឋាភិបាលអាចរក្សាបាននូវតម្លៃទ្រព្យសកម្មសុទ្ធដែលមានស្ថិរភាពចំនួន ១ដុល្លារក្នុងមួយហ៊ុននៅពេលដែលពួកគេគោរពតាមលក្ខខណ្ឌមួយចំនួន។ មូលនិធិទីផ្សាររូបិយវត្ថុបានលក់ទៅឱ្យវិនិយោគិនស្ថាប័ន ដែលវិនិយោគលើមូលបត្រមិនមែនរដ្ឋាភិបាលត្រូវតែគណនាតម្លៃទ្រព្យសកម្មសុទ្ធដោយផ្អែកទៅលើតម្លៃនៃមូលបត្រដែលកាន់កាប់នៅក្នុងមូលនិធិ។

នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០១៩ ទ្រព្យសកម្មនៅក្នុងមូលនិធិទីផ្សាររូបិយវត្ថុមានចំនួន៣.៦ពាន់ពាន់លានដុល្លារដែលតំណាងឱ្យ១៤%នៃឧស្សាហកម្មនេះ។

**❖ មូលបត្របំណុល Bond fund**

មូលបត្របំណុលវិនិយោគលើប្រាក់ចំណូលថេរ ឬមូលបត្របំណុលថេរ។ មូលបត្របំណុលអាចត្រូវបានចាត់ថ្នាក់រងដោយយោងតាម៖

- ប្រភេទជាក់លាក់នៃមូលបត្របំណុលដែលមានកម្មសិទ្ធិ (ដូចជាមូលបត្របំណុលដែលផ្តល់ទិន្នផលខ្ពស់ ឬឥតប្រយោជន៍សញ្ញាប័ណ្ណសាជីវកម្មកម្រិតវិនិយោគមូលបត្របំណុលរដ្ឋាភិបាល ឬជាសញ្ញាប័ណ្ណក្រុង)
- ភាពចាស់ទុំនៃមូលបត្របំណុលដែលកាន់កាប់( ឧ.ខ្លី មធ្យម ឬរយៈពេលវែង )
- ប្រទេសនៃការចេញមូលបត្របំណុល (ដូចជាសហរដ្ឋអាមេរិកទីផ្សារដែលកំពុងរីកចម្រើន ឬសកល)
- ការព្យាបាលពន្ធលើការប្រាក់ដែលទទួលបាន( ជាប់ពន្ធ ឬលើកលែងពន្ធ ) នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០១៩ ទ្រព្យសកម្មនៅក្នុងមូលបត្របំណុល( គ្រប់ប្រភេទ )មានចំនួន៥.៧ពាន់ពាន់លានដុល្លារដែលតំណាងឱ្យ២២%នៃឧស្សាហកម្មនេះ។

**❖ មូលនិធិភាគហ៊ុន Stock fund**

មូលនិធិភាគហ៊ុន ឬភាគហ៊ុនវិនិយោគលើភាគហ៊ុនទូទៅ។ មូលនិធិភាគហ៊ុនអាចផ្តោតលើតំបន់ជាក់លាក់មួយនៃទីផ្សារភាគហ៊ុនដូចជា៖

- ភាគហ៊ុនពីឧស្សាហកម្មជាក់លាក់មួយ
- ភាគហ៊ុនពីប្រទេស ឬតំបន់ដែលបានបញ្ជាក់
- ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានកំណើនខ្លាំង
- ភាគហ៊ុនដែលអ្នកគ្រប់គ្រងផលប៉ុន្តែចាត់ទុកថាជាតម្លៃនៃអាជីវកម្មទាក់ទងទៅនឹងតម្លៃនៃអាជីវកម្មរបស់ក្រុមហ៊ុន។

- ភាគហ៊ុនបង់ភាគលាភខ្ពស់ដែលផ្តល់ប្រាក់ចំណូល
- ភាគហ៊ុននៅក្នុងជួរមូលធនប័ត្រទីផ្សារជាក់លាក់។

នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០១៩ ទ្រព្យសកម្មនៅក្នុងមូលនិធិភាគហ៊ុន (គ្រប់ប្រភេទ)

មានចំនួន \$១៥ ដែលតំណាងឱ្យ៥៨%នៃឧស្សាហកម្មនេះ។

មូលនិធិដែលវិនិយោគក្នុងចំនួនភាគហ៊ុនតិចតួចត្រូវបានគេស្គាល់ថា "មូលនិធិ"។

❖ មូលនិធិកូនកាត់ Hybrid fund

មូលនិធិកូនកាត់វិនិយោគទាំងមូលប្រកបដោយលទ្ធភាព និងភាគហ៊ុន ឬក្នុងមូលបត្រដែលអាចបំបែកបាន។ មូលនិធិសមតុល្យ មូលនិធិបែងចែកទ្រព្យសកម្ម មូលនិធិមូលបត្របំណុលដែលអាចបំបែកបានកាលបរិច្ឆេទ គោលដៅ ឬមូលនិធិហានិភ័យគោលដៅ និងមូលនិធិវិជ្ជាជីវិត ឬមូលនិធិរៀបរស់នៅគឺជាមូលនិធិកូនកាត់គ្រប់ប្រភេទ។ បើចំពោះការអនុវត្តមូលនិធិកូនកាត់អាចត្រូវបានពន្យល់ដោយការរួមបញ្ចូលគ្នានៃកត្តាហ៊ុន កត្តាមូលបត្របំណុល កត្តាជម្រើស និងកត្តាមូលនិធិ។

មូលនិធិកូនកាត់អាចត្រូវបានរៀបចំជាមួយមូលនិធិនៃមូលនិធិដែរ មានន័យថាពួកគេវិនិយោគដោយការទិញភាគហ៊ុននៅក្នុងមូលនិធិទៅវិញទៅមកផ្សេងទៀតដែលវិនិយោគលើមូលបត្រ។ មូលនិធិជាច្រើននៃមូលនិធិវិនិយោគនៅក្នុងមូលនិធិដែលមានសម្ព័ន្ធភាព មានន័យថាមូលនិធិទៅវិញទៅមកដែលគ្រប់គ្រងដោយអ្នកឧបត្ថម្ភមូលនិធិដូចគ្នា ទោះបីជាមួយចំនួនវិនិយោគនៅក្នុងមូលនិធិដែលមិនទាក់ទងគ្នា ពោលគឺគ្រប់គ្រងដោយអ្នកឧបត្ថម្ភមូលនិធិផ្សេងទៀត ឬការរួមបញ្ចូលគ្នាមួយចំនួននៃទាំងពីរ។

នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ២០១៩ ទ្រព្យសម្បត្តិនៅក្នុងមូលនិធិកូនកាត់មានចំនួន១.៦ពាន់ពាន់លានដុល្លារដែលតំណាងឱ្យ៦%នៃឧស្សាហកម្មនេះ<sup>2</sup>។

**២.៣ ដំណើរការនៃការស្វែងរកមូលនិធិរបស់ធនាគារ**

**២.៣.១ និយមន័យ (នីតិ)**

នីតិ គឺជាសំណុំនៃវិធានទាំងឡាយត្រូវបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គម ឬដើម្បីរៀបចំសង្គមឱ្យមានសណ្តាប់ធ្នាប់រៀបរយ។ នីតិត្រូវបានបែងចែកជាពីរគឺនីតិអន្តរជាតិ និងនីតិជាតិ។ នីតិអន្តរជាតិត្រូវបានបែងចែកជាពីរទៀតគឺនីតិអន្តរជាតិសាធារណៈ និងនីតិអន្តរជាតិឯកជន។ បើចំពោះនីតិជាតិវិញបែងចែកជាពីរគឺនីតិជាតិសាធារណៈ និងនីតិអន្តរជាតិឯកជន។ នីតិជាតិសាធារណៈមានរួមដូចជា នីតិរដ្ឋធម្មនុញ្ញ នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ នីតិពន្ធដារ។ ចំណែកនីតិជាតិឯកជនវិញមានរួមដូចជា៖ នីតិរដ្ឋប្បវេណី នីតិការងារ នីតិនិរក័យសង្គម និងពាណិជ្ជកម្ម។

នីតិ ជាក្រឡឹងណែនាំបែបផែន ជាទំនៀម ប្រពៃណី ឬជាបណ្តុំនៃវិធានគតិយុត្តដែលមានចំណងសិទ្ធិ និងកាតព្វកិច្ចមានអនុភាពចាប់បង្គំលក្ខណៈទូទៅមិនចំពោះ និងមានគោលដៅរៀបចំសណ្តាប់សាធារណៈ។ ក្រមជាលំដាប់ក្បួនបែបពួកបែក ឬជាការប្រមូលផ្តុំចងក្រងនូវរាល់លិខិតបទដ្ឋានគតិយុត្តិទាំងឡាយដែលស្ថិតនៅក្នុងវិស័យតែមួយ ឬគ្រួសារតែមួយ។ ច្បាប់គឺជាបទបញ្ញត្តិកំណត់ដោយរដ្ឋដែលមានភាពទៀងទាត់

ផែរ៉ុង ដារណេ,សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្នាក់បរិញ្ញាបត្រ សេដ្ឋកិច្ចអភិវឌ្ឍន៍ ជំនាន់ទី៦(២៣ ខែឧសភា ឆ្នាំ ២០២២)ប្រវត្តិមូលនិធិ និងប្រភេទមូលនិធិ

<sup>2</sup> <https://share.google/W0pWGKVQ10O1OTIKW>

ត្រឹមត្រូវសម្រាប់ឱ្យពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែគោរពតាម។ ច្បាប់នៃសង្គមនីមួយៗអាចមានភាពផ្សេងៗគ្នាតាមទៅតាមភាពជាក់ស្តែងរបស់សង្គមនោះ។ រូបវន្តបុគ្គលគឺសំដៅលើបុគ្គលដែលមានសមត្ថភាពតាមផ្លូវច្បាប់ដែលអាចក្លាយជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ច។ ហើយប្រធាននៃសិទ្ធិ និងកាតព្វកិច្ចកើតឡើងនៅពេលដែលបុគ្គលនោះចាប់កំណើត និងរលត់ទៅវិញនៅពេលដែលបុគ្គលនោះបានស្លាប់។ នីតិបុគ្គលគឺជាក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្តហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច<sup>៣</sup>។

**២.៣.២ ប្រវត្តិនៃនីតិ**

នៅសម័យសង្គមបុព្វកាលមនុស្សរស់នៅដោយគ្មានច្បាប់អ្វីទាំងអស់ ប៉ុន្តែមនុស្សអាចរស់នៅជាមួយគ្នាបានហើយថែមទាំងមានការគោរពគ្នាទៅវិញទៅមកទៀតផង។ ការរស់នៅបែបនេះគឺជាការរស់នៅតាមរយៈការគោរពនៅទំនៀមទម្លាប់ប្រពៃណី និងសាសនាជាដើម។ ប៉ុន្តែនៅក្នុងពេលខ្លះក៏មានការរំលោភ និងធ្វើបាបការជិះជាន់ ការគេងប្រវិញ និងការជំទាស់ប្រឆាំងគ្នាជានិរន្តរ៍ផងដែរ។ ទង្វើបែបនេះធ្វើឱ្យមនុស្សយល់ថាគួរតែរៀបចំឱ្យមានឆន្ទៈរួមមួយ។ ឆន្ទៈរួមនេះ គឺធ្វើឱ្យមានការរស់នៅរបស់មនុស្សតាមទំនៀមទម្លាប់ខាងលើមានការវិវត្តន៍ទៅជាការរៀបចំក្បួនខ្នាតមួយចំនួនដើម្បីជាការរក្សាទុក ក៏ដូចជាការបន្តការគោរពនូវទំនៀមទម្លាប់ប្រពៃណីនាពេលក្រោយទៀត។

ភស្តុតាងជាក់ស្តែងជាច្រើនបានបង្ហាញឱ្យឃើញថា ច្បាប់បានចាប់កំណើតឡើងយូរយារណាស់មកហើយពេលគឺតាំងពីសម័យដើមមកម៉្លេះគឺតាំងពីសម័យកាលដែលមនុស្សចេះរូបរួមគ្នារស់នៅជាក្រុម ជាគល់សម្ព័ន្ធដោយត្រូវមានក្រុមមេពួក ឬមេកន្រ្តាញ(ស្តេចក្រាញ់)។ មេក្រុម មេពួក មេកន្រ្តាញតែរិះរកគំនិត និងវិធានផ្សេងៗដើម្បីធ្វើការគ្រប់គ្រងកូនចៅរបស់ខ្លួនការគ្រប់គ្រងនេះហើយដែលជាការចាប់ផ្តើមមកកើតនៅច្បាប់មួយដែលមេក្រុម មេពួក ឬមេកន្រ្តាញខ្លះគ្រប់គ្រងតាមផ្តាច់ការ និងខ្លះមិនត្រូវការ។ រហូតដល់មានការគ្រប់គ្រងដោយព្រះរាជាដែលបានធ្វើការគ្រប់គ្រងនគរការពារអំណាចការពារតំណែង និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជារាស្ត្របាន។ ទាំងនេះគឺជាការបញ្ជាក់អំពីភាពរីកចម្រើននៃកំណើតរបស់ច្បាប់។ យ៉ាងណាមិញប្រទេសកម្ពុជាយើងអាចប្រមើលឃើញថា តើមានការលំបាកយ៉ាងណាខ្លះក្នុងបេសកកម្មកសាងប្រាសាទអង្គរវត្ត។ ជាការពិតណាស់ក្នុងដំណើរការកសាងនេះគឺពិតជាមានការលំបាកយ៉ាងខ្លាំងទាំងបច្ចេកទេសធនធានធនធានមនុស្ស និងការគ្រប់គ្រងពិសេសគឺការសាងសង់។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះគឺត្រូវទាមទារឱ្យមានច្បាប់នៃការគ្រប់គ្រងសង្គមមួយដ៏មានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

ដូច្នេះ យើងអាចនិយាយជារួមបានថាច្បាប់គឺពិតជាមានតាមក្រោយគ្រាន់តែយើងមិនមានឯកសារបញ្ជាក់ច្បាស់លាស់តែប៉ុណ្ណោះ ប៉ុន្តែយើងអាចមើលទៅលើភស្តុតាងមួយចំនួនដែលបន្សល់ទុកដូចជាប្រាសាទមាត់ មហាកំផែងចិន។ល។ ទាំងអស់នេះហើយដែលសុទ្ធតែជាកស្តុតាងបញ្ជាក់អំពីការកើតច្បាប់<sup>៤</sup>។

**២.៣.៣ ប្រភេទនៃនីតិ**

នីតិចែកចេញជាពីរគឺ៖

- ❖ នីតិអន្តរជាតិគឺជាគោលការណ៍ច្បាប់ជាមូលដ្ឋានសំដៅធានាប្រក្រតីភាពក្នុងការអនុវត្តទំនាក់ទំនងជាអន្តរជាតិ។ នីតិអន្តរជាតិបែងចែកជាពីររួមមាន៖

<sup>៣</sup> យឹម រចនា ២០២២ ( នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា កីអិលស៊ី សាខាផ្សារដើមថ្កូវ) សារណា សាកលវិទ្យាល័យវ៉ាន់ដា  
<sup>៤</sup> ហេង ប៊ុននី ២០២២ ( ដំណើរការនៃការផ្តល់ឥណទានរបស់ធនាគារឯកទេសឌីជីប៊ី) សារណា សាកលវិទ្យាល័យវ៉ាន់ដា

- នីតិកិច្ចអន្តរជាតិសាធារណៈ គឺជានីតិសម្រាប់គ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋមួយទៅរដ្ឋមួយទៀតក៏ដូចជារដ្ឋមួយទៅនឹងអង្គការអន្តរជាតិ។
- នីតិអន្តរជាតិឯកជន គឺជាសំណុំវិធានអនុវត្តចំពោះបុគ្គលឯកជនក្នុងទំនាក់ទំនងអន្តរជាតិ។
- ❖ នីតិជាតិ គឺជាគោលការណ៍ច្បាប់ជាមូលដ្ឋាននៅក្នុងស្រុក ឬប្រទេសមួយសម្រាប់អនុវត្ត។  
នីតិជាតិបែងចែកជាពីររូបមាន៖
  - នីតិជាតិសាធារណៈ គឺជាវិធានទាំងឡាយណាដែលមាននៅក្នុងរដ្ឋសំដៅដល់ការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គការស្ថាប័នសាធារណៈព្រមទាំងការគ្រប់គ្រងទំនាក់ទំនងរវាងអង្គការនិងបុគ្គលិករដ្ឋជាមួយពលរដ្ឋរបស់ខ្លួន។ នីតិសាធារណៈចែកចេញជាបួន៖
    - នីតិរដ្ឋធម្មនុញ្ញឬធម្មនុញ្ញ គឺជាច្បាប់កំពូលជាច្បាប់គ្រឹះ ឬជាគោលនយោបាយសាធារណៈកំពូលនៅក្នុងប្រទេសហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
    - នីតិរដ្ឋបាល គឺជាវិធានទាំងឡាយណាសម្រាប់រៀបចំ និងប្រព្រឹត្តទៅរបស់អាជ្ញាធររដ្ឋ និងជាវិធានកំណត់នូវទំនាក់ទំនងរវាងអាជ្ញាធររដ្ឋ និងពលរដ្ឋរបស់ខ្លួនពោលគឺច្បាប់រដ្ឋបាលគឺជាច្បាប់សម្រាប់ផ្នែកប្រតិបត្តិអនុវត្ត។
    - នីតិហិរញ្ញវត្ថុ គឺជាវិធានទាំងឡាយសំដៅទៅលើធានាការគ្រប់គ្រង និងរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីរបស់វា។
    - នីតិព្រហ្មទណ្ឌ គឺជាវិធានទាំងឡាយសំដៅដល់ការផ្តន្ទាទោសជនដែលប្រព្រឹត្ត ឬមានចេតនាប្រព្រឹត្តអំពើទុច្ចរិតសំដៅធ្វើឱ្យសង្គមគ្មានសុវត្ថិភាពរបៀបរៀបរយសង្គម។
  - នីតិជាតិឯកជន គឺជាវិធានទាំងឡាយសំដៅធានាការគ្រប់គ្រងទំនាក់ទំនងបុគ្គល និងបុគ្គលរវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលឯកជន។ នីតិឯកជនចែកចេញជាប្រាំគឺ៖
    - នីតិរដ្ឋប្បវេណី(នីតិរួម) គឺជាវិធានសម្រាប់អនុវត្តរបស់ប្រជាពលរដ្ឋក្នុងគ្រប់ករណីទាំងអស់លើកលែងតែមានបទបញ្ញត្តិពិសេសផ្សេងទៀត។
    - នីតិការងារ (នីតិពិសេស) គឺជានីតិពិសេសជាមែកធាងដែលកើតចេញពីនីតិរដ្ឋប្បវេណីដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងម្ចាស់សហគ្រាស និងកម្មករ។
    - នីតិនិរក័យសង្គម(នីតិពិសេស) គឺជាវិធានទាំងឡាយដែលទាក់ទងនឹងការធានារ៉ាប់រងដល់អ្នកធ្វើការងារជាម្ចាស់ និងកម្មករនៅពេលមានជំងឺ ការសម្រាលកូន ការចិញ្ចឹមកូន និងនៅពេលមានគ្រោះថ្នាក់ពីការងារ ឬនៅពេលបាត់បង់ការងារជាដើម។
    - នីតិពាណិជ្ជកម្ម គឺជានីតិដែលស្ថិតនៅក្នុងនីតិកិច្ចការជំនួញហើយមាននីតិក្រុមហ៊ុន។
    - នីតិព្រហ្មទណ្ឌ(នីតិចម្រុះ) គឺជាវិធានដែលមានចែង ឬទទួលស្គាល់ដោយនីតិសាធារណៈ និងនីតិឯកជន។ នីតិព្រហ្មទណ្ឌគឺជាមែកធាងនៃនីតិសាធារណៈព្រោះមានគួរអង្គជាព្រះរាជអាជ្ញាដែលបានរាជការតំណាងឱ្យរដ្ឋក្នុងការចោទប្រកាន់ទៅជនមួយ ។<sup>5</sup>

ដកស្រង់ចេញពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងពេញ បោះពុម្ព និងផ្សព្វផ្សាយដោយផ្នែកសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌នៃស្ថានទូតបារាំង (ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០២, ប្រភេទនៃនីតិ) <sup>5</sup> <https://www.khsearch.com/qna/11169>

### ជំពូកទី៣

## នីតិវិធីនៃការស្រាវជ្រាវកម្មវិធី (បំណុល) របស់ធនាគារអេស៊ីលីដា

### ៣.១ ស្ថានភាពទូទៅនៃធនាគារអេស៊ីលីដា

- នៅក្នុងឆ្នាំ១៩៩២-១៩៩៣ ការិយាល័យកណ្តាលសមាគមន៍ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា អេស៊ីលីដា ខណ្ឌបួស្សីកែវ ភ្នំពេញ។
- នៅក្នុងឆ្នាំ ១៩៩៣-១៩៩៤ ការិយាល័យកណ្តាលសមាគមន៍ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា អេស៊ីលីដា ផ្ទះលេខ១៨៦ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ។
- នៅក្នុងឆ្នាំ១៩៩៤- ៣០ សីហា ១៩៩៩ ការិយាល័យកណ្តាលសមាគមន៍ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដា ផ្ទះលេខ២៣២ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ភ្នំពេញ។
- នៅក្នុងឆ្នាំ ១៩៩៩- ០៨ មេសា ២០០៧ ការិយាល័យកណ្តាលធនាគារអេស៊ីលីដា អគារលេខ ២៨ មហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។
- នៅក្នុងឆ្នាំ ២០០៧-២០១៥ រហូតដល់បច្ចុប្បន្ន ការិយាល័យកណ្តាលធនាគារអេស៊ីលីដា ភីអិលស៊ី អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រអប់សំបុត្រលេខ: ១១៤៩  
 ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧,០២៣ ៤៣០ ៩៩៩  
 ទូរសារ: ០២៣ ៤៣០ ៥៥៥  
 អ៊ីម៉ែល: operation@acledabank.com.kh  
 វេបសាយ: www.acledabank.com.kh  
 SWIFT Code: ACLBKHPP  
 មើលផែនទី ទិសដៅ Facebook

៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា



ធនាគារអេស៊ីលីដា គឺត្រូវបានគេបង្កើតឡើងនៅក្នុងខែ មករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា “សមាគមន៍ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់កម្ពុជា” ហៅកាត់ថា ACLEDA (Association of Cambodia Local Economic Development agencies) ដោយមានការជួយគាំទ្រពីសំណាក់អង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូចតាមរយៈការផ្តល់ឥណទាន។ តាំងពីចាប់កំណើតដំបូងធនាគារអេស៊ីលីដាបានទទួលការឧបត្ថម្ភគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើនទៀត ព្រមទាំងមានការពង្រឹងបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារក្នុងការស្វែងរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព។

ដោយមានការជួយជ្រោមជ្រែកពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍នៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់មេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យអេស៊ីលីដាសម្រេចបានជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ពីធនាគារជាតិ។ នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០០៣ ធនាគារអេស៊ីលីដាបានទទួលអាជ្ញាប័ណ្ណក្លាយជាធនាគារពាណិជ្ជដែលមានដើមទុនចុះបញ្ជី ១៣លានដុល្លារអាមេរិក ហើយបានប្តូរឈ្មោះជាផ្លូវការមកជា “ធនាគារអេស៊ីលីដា ភីអិលស៊ី”។ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ ២០០៦ ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសបង្កើនដើមទុនដែលពី១៣លានដុល្លារអាមេរិកទៅដល់៣០លានដុល្លារអាមេរិក។ នៅថ្ងៃទី០៤ខែ

មករា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា ក៏អិលស៊ី បានប្រារព្ធពិធីគម្រប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ខ្លួន និងបានប្រកាសបង្កើនដើមទុនពី៣០លានដុល្លារអាមេរិកទៅដល់៥០លានដុល្លារអាមេរិក។ នៅថ្ងៃទី២៣ខែមករាឆ្នាំ២០០៨ ធនាគារអេស៊ីលីដា ក៏អិលស៊ី បានបង្កើនដើមទុនពី៥០លានដុល្លារអាមេរិកទៅដល់៦០លានដុល្លារ និងកើនទៅដល់៦៨,១៥លានដុល្លារអាមេរិកនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០០៩។ នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០១២ធនាគារអេស៊ីលីដា ក៏អិលស៊ី បានបង្កើនដើមទុនដល់៧៨,៣៧២,៥០០ ដុល្លារអាមេរិក។

ចាប់តាំងពីឆ្នាំ២០០០មកធនាគារអេស៊ីលីដា បានធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងលឿនជាមួយនិងអត្រាកើនឡើងជាមធ្យមនៃចំនួនទឹកប្រាក់ឥណទានសរុប៤១%ក្នុងមួយឆ្នាំ។ ជំណាច់ឆ្នាំ២០១៥ ធនាគារអេស៊ីលីដាមានទ្រព្យសកម្មសរុប៣.៨០៣លានដុល្លារអាមេរិកព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ១៩.៨% នៃទំហំទ្រព្យសកម្មសរុប,២០,៧%នៃទំហំទីផ្សារឥណទានសរុប និង២២,៣%នៃទំហំទីផ្សារប្រាក់បញ្ញើសរុបក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន ធនាគារអេស៊ីលីដាមានសមតុល្យឥណទានសរុបប្រមាណ២៦១៩,៦៦លានដុល្លារអាមេរិកនៅលើដៃអតិថិជន ជាង ៤១៨.៤២២នាក់ ដែលក្នុងនោះមាន ៥០,៧៣% ជាស្ត្រី។ ធនាគារមានបុគ្គលិកសរុប១១,៩៩១កំពុងបម្រើការងារនៅក្នុង២៥៨សាខាដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំធនាគារអេស៊ីលីដាមានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ:Western Union &SWIFT(សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) បន្ថែមពីនេះសេវាធនាគារអេឡិចត្រូនិក សេវាហិរញ្ញវត្ថុប្បទាន ពាណិជ្ជកម្ម ( Documentary Collection, សេវាលិខិតឥណទាន,សេវាលិខិតធានា និងសេវាឥណទានពាណិជ្ជកម្ម និងសេវាចាត់ចែងសាច់ប្រាក់មានដូចជា: សេវាប្តូរប្រាក់ សេវាបញ្ជាអចិន្ត្រៃយ៍ សេវាទូទាត់សាច់ប្រាក់ សេវាសម្រួលគណនីអតិថិជន សេវាប្រាក់បៀវត្ស សេវាលិខិតអះអាងលើគណនី និងព័ត៌មានអតិថិជន សេវាមូលប្បទានបត្រសាច់ប្រាក់ សេវាប្រមូលសច្ចាប្រាក់ សេវាមូលប្បទានបតទេសចរណ៍ សេវាទិញមូលប្បទានបត្របរទេស,សេវាមើលប្បទានប័ណ្ណ សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព សេវាប្រមូលប្រាក់បង់ពន្ធ និងសេវាធនាគារដទៃជាច្រើនទៀត។

ការិយាល័យកណ្តាលរបស់ធនាគារអេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយនឹងបណ្តាញប្រតិបត្តិការគ្រប់ដណ្តប់រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។

**៣.១.២ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ធនាគារអេស៊ីលីដា**

**ក.ចក្ខុវិស័យ**

ជាក្រុមហ៊ុនមូលបត្រនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជាក្នុងការផ្តល់ និងបម្រើសេវាមូលបត្រជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

**ខ.បេសកកម្ម**

ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក ផ្តល់ជូនអតិថិជន វិនិយោគិន និងសាធារណជននូវជម្រើសវិនិយោគដ៏ល្អបំផុតលើមូលបត្រ និងមូលនិធិដើម្បីលើកស្ទួយជីវភាពរស់នៅ និងប្រភពចំណូលឱ្យប្រសើរឡើងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ ក្រមសីលធម៌វិជ្ជាជីវៈសាជីវកម្ម បទប្បញ្ញត្តិ ច្បាប់ សង្គម បរិស្ថាន និងអភិបាលកិច្ចប្រកបដោយកម្រិតខ្ពស់បំផុត។

**គ.គោលដៅ**

- គោលដៅរបស់ធនាគារអេស៊ីលីដា គឺអិលស៊ី គឺត្រូវផ្តល់ផលិតផល និងសេវាកម្មធនាគារដ៏ល្អបំផុតមានសុវត្ថិភាពខ្ពស់តាមរយៈសាខា និងបណ្តាញដ៏ច្រើនរបស់ធនាគារអេស៊ីលីដាជូនដល់អតិថិជនគ្រប់ស្រទាប់ ដោយប្រមើមើលតាមតម្រូវការរបស់អតិថិជន និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនោះឱ្យបានឆាប់រហ័សទាន់ចិត្ត បណ្តាក់នូវការប្រតិបត្តិការខាងហិរញ្ញវត្ថុដ៏រឹងមាំ និងជាក់លាក់ដើម្បីរក្សាបាននូវបរិយាកាសការងារមួយ និងអភិវឌ្ឍន៍កម្មករ និយោជកដែលមានឆន្ទៈការងារខ្ពស់ដែលបានរួមចំណែកក្នុងការធ្វើឱ្យធនាគារទទួលបានជោគជ័យ ការគិតគូរដល់សហគមន៍ និងបរិស្ថានផងដែរ។
- ធនាគារអេស៊ីលីដា មានបំណងក្លាយជានិយោជកដែលមានការអភិវឌ្ឍន៍បំផុតនៅកម្ពុជាក្នុងការឧបត្ថម្ភលើការពិនិត្យ និងព្យាបាលជំងឺ ប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍ដទៃទៀតដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឥណទានគេហដ្ឋាន និងលទ្ធភាពដែលកម្មករនិយោជិតឆ្លងផុតការសាកល្បងការងារអាចធ្វើជាម្ចាស់ក្រុមហ៊ុន ។



**ខ. តួនាទី និងភារកិច្ច**

**❖ តួនាទី**

តួនាទីរបស់ធនាគារអេស៊ីលីដា គឺជួយក្នុងការលូតកម្ពស់តម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ជាធនាគារឈានមុខគេក្នុងការលក់រាយតាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្បូរបែបមានតួនាទីយ៉ាងសំខាន់នៅក្នុងការធ្វើអាជីវកម្មជុំវិញពិភពលោកបានបង្កើតនៅវិធីថ្មីៗ ដើម្បីពង្រឹងគុណភាពផលិតផលនិងសេវាកម្មដើម្បីបម្រើជូនដល់អតិថិជន ហើយក៏ជាអ្នកត្រួតពិនិត្យលើភាពត្រឹមត្រូវ និងគ្រប់គ្រងនៃលិខិតឥណទាន។

**❖ ភារកិច្ច**

ធនាគារអេស៊ីលីដាសូមស្វាគមន៍ចំពោះបុគ្គលិកថ្មីដែលនឹងចូលរួមចំណែកនៅក្នុងទស្សនៈ និង បេសកកម្មរបស់ធនាគារ ។ ជាការពិតដែលថាយើងខ្ញុំប្រឹងប្រែងបង្កើនតម្លៃសេដ្ឋកិច្ចកម្រិតអតិបរមាសម្រាប់ផ្តល់ជូនអតិថិជនក៏ដូចជាភាគហ៊ុននិកទាំងអស់ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយធនាគារនឹងមិនកាត់បន្ថយខ្ពង់ខ្ពស់ចំណាយក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សឡើយ។ ទោះបីជាលោកអ្នកកំពុងប្រាថ្នាបោះជំហានដំបូងក្នុងអាជីពការងារឬមួយជាអ្នកឯកទេសជំនាញដែលមានបទពិសោធន៍រួចស្រាប់ក៏ដោយ ក៏ធនាគារអេស៊ីលីដាអាចណែនាំជូនលោកអ្នកនូវឱកាសជាច្រើនសម្រាប់ចូលរួមបំពេញការងារជាមួយគ្នាទូទាំងបណ្តាញប្រតិបត្តិការដ៏ធំទូលាយក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នធនាគារអេស៊ីលីដាជាស្ថាប័នមួយដែលជ្រើសរើសនិស្សិតដែលបញ្ចប់កម្រិតបរិញ្ញាបត្រឱ្យចូលបម្រើការងារបានច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀតកម្មវិធីហ្វឹកហ្វឺនបន្ថែមមួយចំនួនត្រូវបានរៀបចំឡើងដើម្បីជួយសម្រួលដល់បុគ្គលម្នាក់ៗក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

**គ. គោលនយោបាយរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី**

គោលនយោបាយប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងគោលបំណងឱ្យការអនុវត្តមានប្រសិទ្ធភាពធានាបានរាល់ការប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់របស់ធនាគារអេស៊ីលីដា ក៏អិលស៊ី ទាំងក្នុងនិងក្រៅប្រទេសមិនមានជាប់ពាក់ព័ន្ធជាមួយការសម្អាតប្រាក់ និងហិរញ្ញប្បទានការវកម្ម។ ប្រសើរជាងនេះទៅទៀតយើងអាចអនុវត្តឱ្យបានត្រឹមត្រូវ ច្បាស់លាស់ទាន់ពេលវេលាតាមគោលការណ៍និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ដូចជា៖

- ច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៩។
- ច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានការវកម្មនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០០៧។
- ប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានការវកម្មរបស់ធនាគារជាតិនៅកម្ពុជានៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០០៨។
- គោលនយោបាយ និងនីតិវិធីរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានការវកម្មដែលអនុម័តដោយក្រុមប្រឹក្សាភិបាលចុះថ្ងៃទី០២ ខែតុលាឆ្នាំ២០០៩។

៣.១.៤ ក្រុមប្រឹក្សាភិបាល



ជនជាតិខ្មែរ កើតក្នុងខែមេសា ឆ្នាំ១៩៥៤។ លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែសីហា ឆ្នាំ ២០១៤។ លោកបានចូលបម្រើការជាមួយអេស៊ីលីជាចាប់តាំងពីខែមករា ឆ្នាំ១៩៩៣ រហូតដល់ចូលនិវត្តន៍ នៅខែមេសា ឆ្នាំ២០១៤ ។ គួនាទីចុងក្រោយមុនចូលនិវត្តន៍របស់លោកនៅក្នុងធនាគារអេស៊ីលីជា ក៏អិលស៊ី ជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ ។ លោកធ្លាប់ធ្វើជាគណនេយ្យករ និងជាអនុប្រធានគណនេយ្យករនៃមន្ទីរពាណិជ្ជកម្មខេត្តកំពតពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២ ។

បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអេស៊ីលីជា ក៏អិលស៊ី សមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអេស៊ីលីជាឡៅ និងសមាជិកក្រុមប្រឹក្សាភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីជាមីយ៉ាន់ម៉ា។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតប្រតិបត្តិគ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុ និងគណនេយ្យពី សាកលវិទ្យាល័យ Preston នៅសហរដ្ឋអាមេរិក។ លោកក៏បានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុនពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។



ជនជាតិខ្មែរ កើតក្នុងខែមិថុនា ឆ្នាំ១៩៦០។ លោកបណ្ឌិតជាប្រធាននាយកប្រតិបត្តិរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី ចាប់តាំងពីធនាគារបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០។ លោកបណ្ឌិតបានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារអេស៊ីលីជា ក៏អិលស៊ី នៅខែសីហា ឆ្នាំ២០១៤។ បណ្ឌិតអ៊ិន ចាន់នី

ជាសហស្ថាបនិករបស់សមាគមទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា(អេស៊ីលីដា)តាំងពីខែមករា ឆ្នាំ១៩៩៣។ ក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិលោកបណ្ឌិតដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលទទួលខុសត្រូវរៀបចំផែនការយុទ្ធសាស្ត្ររួម និងដំណើរការអាជីវកម្មប្រចាំថ្ងៃព្រមទាំងប្រតិបត្តិផែនការអាជីវកម្មរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។ លោកបណ្ឌិតទទួលខុសត្រូវផ្ទាល់ចំពោះក្រុមប្រឹក្សាភិបាល ។

ទំនួលខុសត្រូវផ្សេងទៀតរបស់លោកបណ្ឌិតរួមមាន ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដា ឡាវនិង ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដាមីយ៉ាន់ម៉ា ព្រមទាំងជាតំណាងភាគហ៊ុនិករបស់ធនាគារអេស៊ីលីដា ឡាវក្រុមហ៊ុនមូលបត្រអេស៊ីលីដា ម.ក សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និងស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដាមីយ៉ាន់ម៉ា។ លោកបណ្ឌិតក៏ជាប្រធានក្រុមបរធនបាលអេស៊ីលីដាហ្វាយណាន់ហ្សូល់ត្រាស់ ។

ក្រៅពីធនាគារអេស៊ីលីដា បណ្ឌិតអ៊ិន ចាន់នី ក៏ជាប្រធានសមាគមធនាគារនៅកម្ពុជាពីអាណត្តិជាប់គ្នាពីឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២២។ បច្ចុប្បន្នលោកបណ្ឌិតជាសមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា និងជាសហប្រធានក្រុមការងារសេវាកម្ម ហិរញ្ញវត្ថុ និងធនាគារ ។



ជនជាតិហូឡង់កើតក្នុងឆ្នាំ១៩៥៨ បានចូលរួមក្នុងក្រុមប្រឹក្សាភិបាល នៅខែតុលា ឆ្នាំ២០០០ ។ ចាប់ពីឆ្នាំ១៩៩៣ លោកបានធ្វើជាទីប្រឹក្សាមីក្រូហិរញ្ញវត្ថុឱ្យអេស៊ីលីដារយៈពេលជាង៧ឆ្នាំដើម្បីកម្លាយខ្លួនពីកម្មវិធីអភិវឌ្ឍន៍ទៅជាធនាគារពាណិជ្ជ។ ចាប់ពីឆ្នាំ១៩៩៩លោក Pieter Kooi បានបម្រើការងារជាទីប្រឹក្សាមីក្រូហិរញ្ញវត្ថុរយៈពេលខ្លីដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុង១៥ប្រទេសដែលភាគច្រើនស្ថិតក្នុងទ្វីបអាហ្វ្រិក និងអាស៊ី។ ចាប់ពីខែកញ្ញា ឆ្នាំ២០០២ ដល់ខែធ្នូ ឆ្នាំ២០០៥ លោកមានតួនាទីជានាយកផ្នែកមីក្រូហិរញ្ញវត្ថុរបស់ UNCDF ក្នុងទីក្រុងញូយ៉ក។ ចាប់ពីខែមីនា ឆ្នាំ២០០៦ រហូតដល់ខែឧសភា ឆ្នាំ២០១១ លោកបានធ្វើជាទីប្រឹក្សាក្រៅម៉ោងឱ្យធនាគារអេស៊ីលីដា ក៏អិលស៊ី ក្នុងការបង្កើតធនាគារអេស៊ីលីដាឡាវ អេស៊ីលីដាត្រេននិងសេនធើរ (បច្ចុប្បន្នជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា) និងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ។ បច្ចុប្បន្ន លោកធ្វើជាក្រុមប្រឹក្សាភិបាលជាច្រើននៅក្នុងសម្ព័ន្ធជនាគារអេស៊ីលីដា ។

លោកទទួលបានអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុសាជីវកម្ម និងសង្គមវិទ្យានៅសាកលវិទ្យាល័យ Erasmus ក្នុងទីក្រុងRotterdamប្រទេសហុឡង់។ លោកក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់ អភិបាលក្រុមហ៊ុន (GAICD) ។



ជនជាតិខ្មែរ (និងមានសញ្ជាតិបារាំង) កើតនៅឆ្នាំ១៩៧២ លោកស្រី ភូរិ រតនា បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែវិច្ឆិកា ឆ្នាំ២០២១ហើយលោកស្រីក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រីជា CFA Charterholder។ លើសពីនេះលោកស្រីទទួលបានសញ្ញាបត្រថ្នាក់ក្រោយ បរិញ្ញាបត្រ (DEA) និងជាបេក្ខជនបណ្ឌិតជំនាញឧស្សាហកម្មសេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ ជំនាញពាណិជ្ជកម្មបរទេស និងបរិញ្ញាបត្រជាន់ខ្ពស់ សេដ្ឋកិច្ច និងហិរញ្ញវត្ថុពីសាកលវិទ្យាល័យប៉ារីស១ Panthéon-Sorbonne។ លោកស្រីក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។



ជាជនជាតិខ្មែរ បណ្ឌិត ហេង ឌីណា បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែធ្នូ ឆ្នាំ២០២៣ និងមានបទពិសោធន៍ជាង១០ឆ្នាំជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនៅស្ថាប័នហិរញ្ញវត្ថុសកល។ លោកបណ្ឌិតមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការវិភាគហានិភ័យ និងការវាយតម្លៃផ្នែកហិរញ្ញវត្ថុ។ បណ្ឌិតហេង ឌីណា ក៏ធ្លាប់បានដឹកនាំកម្មវិធីជំនួយបច្ចេកទេសជាច្រើនដល់ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុនៅបណ្តាប្រទេស

ក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ បច្ចុប្បន្នលោកបណ្ឌិតគឺជាអ្នកវិភាគសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមន៍សេដ្ឋកិច្ចកម្ពុជា។

បណ្ឌិត ហេង ឌីណា បានបញ្ចប់កម្មវិធីគ្រប់គ្រងទ្រព្យសកម្ម និងផលប៉ុត្រូ(Asset and Portfolio management Program) នៅសាលាWharton និងកម្មវិធីវិនិយោគទីផ្សារឯកជនក្នុងសាលាធុរកិច្ចSaidនៃសាកលវិទ្យាល័យOxford។ លោកទទួលបានសញ្ញាបត្របណ្ឌិតជំនាញសេដ្ឋកិច្ចនៅប្រទេសអូស្ត្រាលី និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញសេដ្ឋកិច្ចនៅប្រទេសជប៉ុន។ លោកបានបញ្ចប់វគ្គសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។



ជនជាតិខ្មែរ កើតក្នុងឆ្នាំ១៩៧០ លោកកាយ ឡូត បានចូលរួមក្នុង ក្រុមប្រឹក្សាភិបាលនៅខែឧសភា ឆ្នាំ២០២១។ លោកជាសហគ្រិនម្នាក់ដែល មានបទពិសោធន៍ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ធនាគារ ផ្សព្វផ្សាយ និងទូរគមនាគមន៍។ កាលពីមុនលោកធ្លាប់បានបម្រើការជាអភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្ម របស់ស្ថាប័ន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើជំនួយនៅកម្ពុជា។

បច្ចុប្បន្នលោកគឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសិប្បករ អង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយឌីជីថល និងក្រុមហ៊ុនសំណង់។ លោកក៏ជាអភិបាលឯករាជ្យរបស់ក្រុមហ៊ុន BSP Finance Cambodia និង Digital Divide Data ដែលជាក្រុមហ៊ុនដែលមានលក្ខណៈសង្គមមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

លោកបានទទួលវិញ្ញាបនបត្រ IFRS ពី The Association of Chartered Certified Accountants (ACCA) និងសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីសាលា Essec Business School ។ លោកក៏បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD)។

នេះគឺជារបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា កីអិលស៊ី៖


អំពី
សកម្មភាពចំរើន
បរិស្ថាន
សង្គម
អភិបាលកិច្ច
អំពីរបាយការណ៍ចំរើន

**ទិន្នន័យហិរញ្ញវត្ថុសង្ខេប**

ឯកតាគិតជា ដុល្លារអាមេរិក '០០០ ៣១/១២/២១ ៣១/១២/២២ ៣១/១២/២៣ ៣១/១២/២៤

**ទិន្នន័យហិរញ្ញវត្ថុសង្ខេបរួម (ស.វ.ទ.ហ.អ.ក)**

|  | ៣១/១២/២១<br>បានធ្វើសវនកម្ម | ៣១/១២/២២<br>បានធ្វើសវនកម្ម | ៣១/១២/២៣<br>បានធ្វើសវនកម្ម | ៣១/១២/២៤<br>បានធ្វើសវនកម្ម |
|--|----------------------------|----------------------------|----------------------------|----------------------------|
| ទ្រព្យសកម្ម                              | ៧.៤៥៥.២៥២                  | ៩.០៣១.១៦៣                  | ៩.៧៤៤.០៤០                  | ១០.៤៣៣.៤៣២                 |
| ឥណទាន និងបុរេប្រទាន (សុទ្ធ)              | ៥.៣៩៣.៩៥៤                  | ៦.៣៧៩.៤០៦                  | ៦.៦០១.៦៦៥                  | ៧.០២៣.១៦៤                  |
| បំណុល                                    | ៦.៦៥០.២១៧                  | ៧.៧១៤.៥១៥                  | ៤.៣៦២.០២០                  | ៩.៣៤៣.៦៦៥                  |
| ប្រាក់បញ្ញើ                              | ៥.៧១៦.០២០                  | ៦.៣៤៤.៩៩១                  | ៧.២២៧.៤១៣                  | ៤.៣៥៩.០៥៦                  |
| ដើមទុន                                   | ៤៣៣.១៦៣                    | ៤៣៣.១៦៣                    | ៤៣៣.១៦៣                    | ៤៣៣.១៦៣                    |
| មូលនិធិម្ចាស់ហ៊ុន <sup>១</sup>           | ១.១៩៩.០៤២                  | ១.៣១០.៥៤៤                  | ១.៣៧៥.៩៩៩                  | ១.៤៤៤.០៣៤                  |
| ចំណូលដុល                                 | ៦៣៦.៦៩៤                    | ៧៤៣.៤៣១                    | ៤២៤.០០៤                    | ៤៦៥.២៤៩                    |
| ប្រាក់ចំណេញមុនពន្ធដក                     | ២០៤.៧៥៣                    | ២២៤.៣០៤                    | ១៤៤.២៣៤                    | ១៥៣.៧៤៥                    |
| ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក <sup>២</sup> | ១៦៦.៩១៣                    | ១៤១.៧៣៤                    | ១៤៤.០៥៥                    | ១៦១.១៥៥                    |
| ចំណេញក្នុងមួយភាគហ៊ុន                     | ០,៣៩                       | ០,៤២                       | ០,៣៤                       | ០,២៤                       |
| ភាគលាភ                                   | ៥៤៤,៦៤០៥៖                  | ៦៨៥,៤៩៤៥៖                  | ១៤០,៤៧៩៥៖                  | -                          |

**ទិន្នន័យហិរញ្ញវត្ថុសង្ខេប (ស.វ.ទ.ហ.អ.ក)**

|                             |           |           |           |            |
|-----------------------------|-----------|-----------|-----------|------------|
| ទ្រព្យសកម្ម                 | ៧.៦៩៥.១៦៣ | ៤.៩១៤.៤៤៦ | ៩.៦០៥.៦៤៧ | ១០.៦៧៦.៧២៥ |
| ឥណទាន និងបុរេប្រទាន (សុទ្ធ) | ៥.២៣២.០៥៩ | ៦.២៤៦.២៦៩ | ៦.៤៥៧.០៤៣ | ៦.៤៦៦.៤២៦  |
| បំណុល                       | ៦.៤៤៦.០៧១ | ៧.៥៤៧.៣៥៩ | ៤.២១៣.០០១ | ៩.១៤៦.៤៤៤  |
| ប្រាក់បញ្ញើ                 | ៥.៥៤២.៥៣៤ | ៦.២៤០.០៤៥ | ៧.១០១.៦៩៥ | ៤.២១៤.០២៦  |
| ដើមទុន                      | ៤៣៣.១៦៣   | ៤៣៣.១៦៣   | ៤៣៣.១៦៣   | ៤៣៣.១៦៣    |
| មូលនិធិម្ចាស់ហ៊ុន           | ១.២០៩.០៩២ | ១.៣៣១.០៤៦ | ១.៣៩២.៦៤៦ | ១.៤៩០.២៧៤  |
| ចំណូលដុល                    | ៥៩៤.៦២៥   | ៧០៥.២១៤   | ៧៩២.១២៥   | ៤២៥.២៩២    |
| ប្រាក់ចំណេញមុនពន្ធដក        | ២០១.៦៦២   | ២១៧.៤២៣   | ១៧២.២០២   | ១៤៥.៥៧២    |
| ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក | ១៦២.០៤៥   | ១៧៣.៤០៦   | ១៣៤.១៣៩   | ១១៥.៩៣៣    |

**ធនាគារ អេស៊ីលីដា ភីអិលស៊ី**  
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល  
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

|   | កំណត់<br>សម្គាល់ | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៤<br>ដុល្លារអាមេរិក | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៣<br>ដុល្លារអាមេរិក | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
|---|------------------|--|--|---|---|
| <b>ទ្រព្យសកម្ម</b>                                |                  |  |  |   |   |
| សាច់ប្រាក់ក្នុងដៃ                                 | ៧                | ៥១៣.៩៤២.១២៣                                    | ៤៩៥.៧៩៣.៥៦៤                                    | ២.០៦៤.៦១៧.០៤៥   | ២.០២៥.៣១៦.៧២៥   |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ                   | ៤                | ១.៩៤២.៣៩១.៦២៦                                  | ១.៥០៩.៥៤៣.១៧៤                                  | ៧.៩៧៩.១២៦.៤៤០   | ៦.១៦៦.៤៤៣.៤៤២   |
| ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ                       | ៩                | ៤៧១.៤០៤.៤៧៤                                    | ៣៥៧.៥៤៤.៣៤៤                                    | ១.៤៩៩.០១៤.៦៣៤   | ១.៤៦០.៥៦៤.៤០៩   |
| ឥណទាន និងបុរេប្រទាន-សុទ្ធ                         | ១០               | ៧.០២៣.១៦៤.១០៤                                  | ៦.៦០១.៦៦៥.២៣១                                  | ២៨.២៦៤.២៣៥.៥១៩  | ២៦.៩៦៧.៤០២.៤៦៩  |
| ទ្រព្យសកម្មផ្សេងៗ                                 | ១១               | ៣១.២២៧.៥៦០                                     | ៣២.៤៣៩.៥១៤                                     | ១២៥.៦៩០.៩២៩   | ១៣៤.១៤៩.៤៣១   |
| ប្រាក់បញ្ញើតាមច្បាប់                              | ១២               | ៦០៣.៤៥២.៦៤១                                    | ៥៤៤.៦២៧.១០៩                                    | ២.៤៣០.៥០៦.៤៤០   | ២.២៤១.១៤១.៧៤០   |
| ទ្រព្យ និងបរិក្ខារ-សុទ្ធ                          | ១៤               | ១៥១.៥២៧.៦១៣                                    | ១៤៧.៧៤៦.៤៦៥                                    | ៦០៩.៤៤៤.៦៤២   | ៦០៣.៥៤៩.៩៤៤   |
| ទ្រព្យសកម្មអរូបី-សុទ្ធ                            | ១៥               | ១៦.៧៣៦.៤១៤                                     | ១០.៧៧១.០១៤                                     | ៦៧.៣៦៥.៦៩២  | ៤៣.៩៩៩.៦០៩  |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ                 | ១៦               | ៣៦.១៤៦.០៤៦                                     | ៣២.៤១០.៣០៣                                     | ១៤៥.៤៤៧.៩៩៦   | ១៣២.៣៩៦.០៤៤   |
| ទ្រព្យសកម្មពន្ធពន្យារ                             | ១៧               | ៧៤៤.០៩៩  | ១.៣៥២.៦២៦                                      | ៣.១៧២.០៩៤   | ៥.៥២៥.៤៧៧   |
| ឧបករណ៍ហិរញ្ញវត្ថុវិនិយោគ                          | ២៣               | ២.២៥០.២៤៦                                      | ៥.៧៤៦.៦៤៦                                      | ៩.០៥៧.២៤០   | ២៣.៤៧៥.២១២  |
| <b>ទ្រព្យសកម្មសរុប</b>                            |                  | <b>១០.៤៣៣.៤៣១.៤៣០</b>                          | <b>៩.៧៤៤.០៤០.៤៤៦</b>                           | <b>៤៣.៦០៦.១៧៣.១១៥</b>                                       | <b>៣៩.៤០៤.៤០៥.៣៤៦</b>                                       |
| <b>បំណុល និង មូលធន</b>                            |                  |  |  |   |   |
| <b>បំណុល</b>                                      |                  |  |  |   |   |
| ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ | ១៤               | ៣៩៦.៥១៤.៣៥១                                    | ៤១៩.៧៩២.៦២០                                    | ១.៥៩៩.៩៧០.២៦៣   | ១.៧១៤.៤៥២.៤៥៣   |
| ប្រាក់បញ្ញើរបស់អតិថិជន                            | ១៩               | ៧.៩៦២.៥៤១.៤៣៤                                  | ៦.៨០៤.០២០.៤១៩                                  | ៣២.០៤៩.២២៥.២៧២  | ២៧.៤១០.៧៦៣.៤១២  |
| បំណុលផ្សេងៗ                                       | ២០               | ១០៣.៦៦៤.៣០៩                                    | ៤៥.៤៤៥.៣៤៤                                     | ៤១៧.២៤៤.៤៤៤   | ៣៥០.៦៧៤.២៣០   |
| ប្រាក់កម្ចី                                       | ២១               | ៦០៦.៤៥៧.៤៧៥                                    | ៤៥៩.៤១៣.៥៥០                                    | ២.៤៤២.៦០២.៩៤៧   | ៣.៥១៧.៣៣៤.៣៥២   |
| បំណុលបន្តបំបន្លំ                                  | ២២               | ១៧៤.៧៦២.១០៤                                    | ១១៧.០៥៣.៤៤២                                    | ៧១៩.៥១៧.៤៤៥   | ៤៧៤.១៦៥.១០៤   |
| បំណុលភតិសន្យា                                     | ២៤               | ៣៥.០២១.៧៤៤                                     | ៣២.៥២៧.៦៤៧                                     | ១៤០.៩៦២.៥៣៦   | ១៣២.៤៧៥.៦០១   |
| អត្ថប្រយោជន៍និយោជិត                               | ២៥               | ១០.០១១.០៦២                                     | ៤.៣៩២.៦២១                                      | ៤០.២៩៤.៥២៥  | ៣៤.២៤៣.៤៥៧  |
| បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ          | ៣២(ក)            | ១៦.៣៩៥.៧៦០                                     | ៣.៧៩១.៥១៦                                      | ៦៥.៩៩២.៩៣៤  | ១៥.៤៤៤.៣៤៣  |
| បំណុលពន្ធពន្យារ                                   | ១៧               | ៣៣.៤៩៦.២៦២                                     | ២៦.៧៤២.០៤៥                                     | ១៣៦.៤៣២.៤៥៥   | ១០៩.៤០៤.៦៥៤   |
| <b>បំណុលសរុប</b>                                  |                  | <b>៩.៣៤៣.៦៦៤.៩០៩</b>                           | <b>៨.៣៦២.០១៩.៦៤៤</b>                           | <b>៣៧.៦០៦.២៥១.២៦១</b>                                       | <b>៣៤.១៥៤.៤៥០.៤១០</b>                                       |
| <b>មូលធន</b>                                      |                  |  |  |   |   |
| ដើមទុន  | ២៦               | ៤៣៣.១៦៣.០១៩                                    | ៤៣៣.១៦៣.០១៩                                    | ១.៧៣២.៦៥២.០៧៦   | ១.៧៣២.៦៥២.០៧៦   |
| បុព្វលាភភាគហ៊ុន                                   | ២៦               | ១១.៧០៦.២១៥                                     | ១១.៧០៦.២១៥                                     | ៤៤.២៣៥.៤៥៥  | ៤៤.២៣៥.៤៥៥  |
| ទុនបម្រុង   | ៣៧               | ៤១៣.២៤៧.៤៦៤                                    | ៧២២.៦២៧.៦៣៤                                    | ៣.២៤៧.៥៤៤.៧៧០   | ៣.០០៥.៥៤១.៩៤៤   |
| ប្រាក់ចំណេញរក្សាទុក                               |                  | ២២៥.៩១៧.៩៤៤                                    | ២០៤.៥០២.៣៩៩                                    | ៩០៤.៤០៥.៥៧២   | ៨៣៤.៤៤៧.៥០៣   |
| ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ                       |                  | ១.៤៤៤.០៣៤.២៥៦                                  | ១.៣៧៥.៩៩៩.២៧១                                  | ៥.៩៧៣.២៣៧.៤៧៧   | ៥.៦២០.៩៥៧.០២២   |
| ភាគកម្មមិនមានអភិបាលភាព                            |                  | ៦.១៣២.៦៦៥                                      | ៦.២១១.៥៣១                                      | ២៤.៦៤៣.៩៧៧  | ២៤.៥៩៧.៩៥៤  |
| <b>មូលធនសរុប</b>                                  |                  | <b>១.៤៤០.១៦៦.៥២១</b>                           | <b>១.៣៤២.០១០.៤០២</b>                           | <b>៥.៩៩៧.៩២១.៤៥៤</b>  | <b>៥.៦៤៥.៥៥៤.៩៧៦</b>  |
| <b>បំណុល និង មូលធនសរុប</b>                        |                  | <b>១០.៤៣៣.៤៣១.៤៣០</b>                          | <b>៩.៧៤៤.០៤០.៤៤៦</b>                           | <b>៤៣.៦០៦.១៧៣.១១៥</b>                                       | <b>៣៩.៤០៤.៤០៥.៣៤៦</b>                                       |

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤៧ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

### ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមចន្លោះពេល  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ១២ខែ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

|  | កំណត់<br>សម្គាល់ | សម្រាប់ដំណាច់ការិយបរិច្ឆេទ ១២ខែ ដែលបានបញ្ចប់   |  |   |   |
|--|------------------|--|--|---|---|
|  |                  | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៤<br>ដុល្លារអាមេរិក | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៣<br>ដុល្លារអាមេរិក | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ថ្ងៃទី៣១ ខែធ្នូ<br>ឆ្នាំ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| ចំណូលការប្រាក់   | ២៧               | ៤០៣.៤០៥.៤០៥                                    | ៧៥៥.៦៣១.០៤៥                                    | ៣.២៧២.២៩៣.៤៣២   | ៣.១០៥.៦៤៣.៧៥៥   |
| ចំណាយការប្រាក់   | ២៨               | (៣៤៤.៦៥២.២០៦)                                  | (៣២៩.០០១.៤៣៤)                                  | (១.៤០៣.០៧៩.១៣១)   | (១.៣៥៥.១៩៥.៤៩៤)   |
| <b>ចំណូលការប្រាក់សុទ្ធ</b>   |                  | <b>៥៩.៧៥៣.១៩៩</b>                              | <b>៤២៦.៦២៩.៦១១</b>                             | <b>១.៨៦៩.២១៤.៣០១</b>  | <b>១.៧៥០.៤៤៨.២៦១</b>  |
| ចំណូលកម្រៃនិងជើងសារ  | ២៩               | ៤៣.២៩៧.២៤០                                     | ៤៦.៦៧៤.៦១៧                                     | ១៧៦.២៦៣.០៦៤   | ១៩១.៤៤៩.១១៦   |
| ចំណាយកម្រៃនិងជើងសារ  |                  | (៤.៥៥៥.៤៣៤)                                    | (៣.៩៥៧.៣៥០)                                    | (១៤.៦៦៤.៩៣០)  | (១៦.២៦៤.៧០៩)  |
| <b>ចំណូលកម្រៃនិងជើងសារសុទ្ធ</b>  |                  | <b>៣៨.៧៤១.៨០៦</b>                              | <b>៤២.៧១៧.២៦៧</b>                              | <b>១៦១.៥៩៨.១៣៤</b>  | <b>១៧៥.១៨៤.៤០៧</b>  |
| សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេ<br>ប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និង មូល<br>បត្រវិនិយោគផ្សេងៗ | ១០               | (៧៥.៥៥៥.៤៩៤)                                   | (៤១.៦៤៣.៦៩០)                                   | (៣០៧.៥៥៤.៦២៩)   | (១៧១.៣១៩.៩៦៦)   |
| (សំវិធានធន)/ការកត់ត្រាត្រូវទទួលនៃការខាតបង់ឱនភាពនៃតម្លៃ<br>របស់កិច្ចសន្យាក្រៅតារាងតុល្យការ  | ១០               | (៣៧.៧៥២)                                       | (២.១៤០)  | (១៥៣.៦៨៤)   | (៤.៩៦០)   |
| <b>ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ</b>  |                  | <b>(១១៣.៣០៧.៦៨៦)</b>                           | <b>(៤៣.៧៨៦.៨៣០)</b>                            | <b>(៤៦១.២០៧.៣១៣)</b>  | <b>(១៧៦.៣០៩.៣២៦)</b>  |
| <b>ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ</b>   |                  | <b>៤២៥.៤៤៦.៣២៩</b>                             | <b>៤២៥.៥៦០.០៤៨</b>                             | <b>១.៤០៧.០០៦.១១៨</b>  | <b>១.៥៧៤.២២៣.៣៤២</b>  |
| ចំណូលផ្សេងៗសុទ្ធ   | ៣០               | ១៤.១៤៦.៤២៩                                     | ២៥.៦៩៤.៥៣៦                                     | ៧៣.៤៧៤.១១២  | ១០៥.៦២០.៩៤៣   |
| ចំណាយប្រតិបត្តិការផ្សេងៗ   | ៣១               | (២៤៦.៦៦៩.៤១៩)                                  | (២៦៩.១២៦.០៥៤)                                  | (១.១៦៧.០៣២.៤៣៣)   | (១.១០៦.១០៤.០៤២)   |
| <b>ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ</b>  |                  | <b>១៥២.៩២៣.៣៤៩</b>                             | <b>១៤៤.០៣៨.៥៦០</b>                             | <b>៦១៣.៨៤៧.៧៩៧</b>  | <b>៥៧៤.៤៣៦.២៤៣</b>  |
| ចំណាយពន្ធលើប្រាក់ចំណេញ   | ៣២(ខ)            | (៣២.៤៤៣.៩១១)                                   | (៣៦.២១៩.១០៥)                                   | (១៣២.០៧៩.១៦២)   | (១៤៤.៤៤០.៥២២)   |
| <b>ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងទៅទំព័របន្ទាប់)</b>   |                  | <b>១២០.៤៧៩.៤៣៨</b>                             | <b>១០៧.៨១៩.៤៥៥</b>                             | <b>៤៨១.៧៦៨.៦៣៥</b>  | <b>៤២៩.៩៩៥.៧២១</b>  |

- ចំពោះរបាយការណ៍ហិរញ្ញវត្ថុលម្អិត បានបង្ហាញជូននៅទីនេះ។
- របាយការណ៍ហិរញ្ញវត្ថុនេះ បានធ្វើសវនកម្មដោយក្រុមហ៊ុន ខេ ភី អឹម ជី ខេបូខា ។

### ៣.២ មូលនិធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ធនាគារអេស៊ីលីដា ក៏អិលស៊ី ជាធនាគារក្នុងស្រុកមួយដែលមានទទួលស្គាល់ និងជឿទុកចិត្តពីសំណាក់សាធារណៈជន និងបានចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍន៍លើវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យ៉ាងណាមិញ ធនាគារអេស៊ីលីដា ក៏អិលស៊ី បានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកផ្នែកប្រតិបត្តិការជាមួយអ្នកវិនិយោគផ្សេងៗ ទាំងក្នុង និងក្រៅស្រុក សហការគ្នាក្នុងគោលបំណងស្វែងរកមូលនិធិ សម្រាប់ផ្តល់ជាកម្ចីនានាដល់អតិថិជនគ្រប់ៗគ្នានិងសម្រួលដល់អាជីវកម្ម ជីវភាពរស់នៅតាមរយៈការផ្តល់ដើមទុន ឬផ្តល់កម្ចីជាដើម។ ដោយហេតុនេះហើយទើបធ្វើឱ្យធនាគារអេស៊ីលីដា ក៏អិលស៊ី កាន់តែមានភាពល្បីល្បាញនៅក្នុងតំបន់ និងបណ្តាប្រទេសមួយចំនួន។ ធនាគារអេស៊ីលីដា ក៏អិលស៊ី បាននិងកំពុងពង្រីកសក្តានុពលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀតដោយបង្កើតនូវផលិតផលនិងសេវាកម្មថ្មីៗរួមជាមួយនិងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗឱ្យសមស្របទៅនឹងតម្រូវការរបស់អតិថិជន។

នៅក្នុងការស្វែងរកមូលនិធិរបស់ធនាគារអេស៊ីលីដាបានតាមវិធីសាស្ត្រដូចខាងក្រោម៖

- ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ
- ប្រាក់បញ្ញើរបស់អតិថិជន
- ប្រាក់កម្ចី
- បំណុលបន្ទាប់បន្សំ។

**៣.២.១ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ**

ធនាគារអេស៊ីលីដា បានទទួលប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ ហើយក៏មានទទួលប្រាក់បញ្ញើខាងក្រៅប្រទេសទៀតផង។ នៅក្នុងឆ្នាំ២០២៤ ប្រាក់បញ្ញើសរុបចំនួន ៣៩៦,៥១៤,៣៥១ដុល្លារអាមេរិក ដែលនៅក្នុងនោះមានបែងចែកគណនីដូចជា៖

- គណនីចរន្តមានទឹកប្រាក់សរុប ៩១,៥១៥,៦០០ ដុល្លារអាមេរិក
  - គណនីប្រាក់បញ្ញើសន្សំមានទឹកប្រាក់សរុប ៣៣,០៧៤,៦២២ដុល្លារអាមេរិក
  - គណនីប្រាក់បញ្ញើមានការកំណត់មានទឹកប្រាក់សរុប ២៧១,៩២៤,១២៩ដុល្លារអាមេរិក
- ប្រាក់បញ្ញើសរុបត្រូវបានបែងចែកជារយៈពេលខ្លី និងរយៈពេលវែងដែលមានទឹកប្រាក់ដូចខាងក្រោម៖
- ការកំណត់រយៈខ្លីមានទឹកប្រាក់សរុប ២៨០,០៧៣,៩០៩ ដុល្លារអាមេរិក
  - ការកំណត់រយៈវែងមានទឹកប្រាក់សរុប ១១៦,៤៤០,៤៤២ ដុល្លារអាមេរិក

### ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

|                            | សម្ព័ន្ធធនាគារ         |                        |                                     |
|----------------------------|------------------------|------------------------|-------------------------------------|
|                            | ២០២៤<br>ដុល្លារអាមេរិក | ២០២៣<br>ដុល្លារអាមេរិក | ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| គណនីចរន្ត                  | ៩១.៥១៥.៦០០             | ៨៣.៩៦៦.១៨៨             | ៣៦៨.៣៥០.២៩០                         |
| គណនីប្រាក់បញ្ញើសន្សំ       | ៣៣.០៧៤.៦២២             | ៣៤.៨៦០.០០៣             | ១៣៣.១២៥.៣៥៤                         |
| គណនីប្រាក់បញ្ញើមានកាលកំណត់ | ២៧១.៩២៤.១២៩            | ៣០០.៩៦៦.៤២៩            | ១.០៩៤.៤៩៤.៦១៩                       |
|                            | <u>៣៩៦.៥១៤.៣៥១</u>     | <u>៤១៩.៧៩២.៦២០</u>     | <u>១.៥៥៥.៩៧០.២៦៣</u>                |
| ឈរពេលខ្លី                  | ២៨០.០៧៣.៩០៩            | ២៩៥.៤៣៧.០៩៨            | ១.១២៧.២៩៧.៤៨៤                       |
| ឈរពេលវែង                   | ១១៦.៤៤០.៤៤២            | ១២៤.៣៥៥.៥២២            | ៤៦៨.៦៧២.៧៧៩                         |
|                            | <u>៣៩៦.៥១៤.៣៥១</u>     | <u>៤១៩.៧៩២.៦២០</u>     | <u>១.៥៥៥.៩៧០.២៦៣</u>                |

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

#### ក) វិភាគតាមឥណ្ឌូប្រតិទាន

|                                   | សម្ព័ន្ធធនាគារ         |                        |                                     |
|-----------------------------------|------------------------|------------------------|-------------------------------------|
|                                   | ២០២៤<br>ដុល្លារអាមេរិក | ២០២៣<br>ដុល្លារអាមេរិក | ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| ក្នុងរយៈពេល ៦ខែ                   | ២៣៦.៤៦៥.៤៥៩            | ២៦២.៣៣១.០៥២            | ៩៥១.៧៧៣.៤៧៣                         |
| លើសពី៦ខែ ប៉ុន្តែមិនលើសពី១ឆ្នាំ    | ៤៣.៦០៨.៤៥០             | ៣៣.១០៦.០៤៦             | ១៧៥.៥២៤.០១១                         |
| លើសពី១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ | ២៩.៨៤០.៤៤២             | ៣៤.៣២៥.៥២២             | ១២០.១៨៤.២៧៩                         |
| លើសពី៣ឆ្នាំ                       | ៨៦.៥៨០.០០០             | ៨៦.០៣០.០០០             | ៣៤៨.៤៨៤.៥០០                         |
|                                   | <u>៣៩៦.៥១៤.៣៥១</u>     | <u>៤១៩.៧៩២.៦២០</u>     | <u>១.៥៥៥.៩៧០.២៦៣</u>                |

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗត្រូវបានគេវិភាគតាមទំនាក់ទំនង និងវិភាគតាម

អត្រាការប្រាក់ (ប្រចាំឆ្នាំ) ។

- វិភាគតាមទំនាក់ទំនងដែលមានទឹកប្រាក់សរុប ៣៩៦,៥១៤,៣៥១ ដុល្លារអាមេរិក
  - ភាគីពាក់ព័ន្ធមានទឹកប្រាក់សរុប ៧៤,៩៤០ ដុល្លារអាមេរិក
  - ភាគីមិនពាក់ព័ន្ធមានទឹកប្រាក់សរុប ៣២១,៥៧៤,៤១១ ដុល្លារអាមេរិក
- វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)
  - គណនីចរន្ត មានអត្រាការប្រាក់ ០,០០%-២,០០%
  - គណនីប្រាក់បញ្ញើសន្សំ មានអត្រាការប្រាក់ ២,០០%-៣,០០%
  - គណនីប្រាក់បញ្ញើមានកាលកំណត់ មានអត្រាការប្រាក់ ១,៤៥%- ១៣,០០%

**ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)**

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

|                  | សម្ព័ន្ធធនាគារ         |                        |                                     |                                     |
|------------------|------------------------|------------------------|-------------------------------------|-------------------------------------|
|                  | ២០២៤<br>ដុល្លារអាមេរិក | ២០២៣<br>ដុល្លារអាមេរិក | ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| ភាគីពាក់ព័ន្ធ    | ៧៤.៩៤០                 | ៥១.៦១១                 | ៣០១.៦៣៤                             | ២១០.៨៣១                             |
| ភាគីមិនពាក់ព័ន្ធ | ៣៥៦.៤៣៩.៤១១            | ៤១៩.៧៤១.០០៩            | ១.៥៩៥.៦៦៨.៦២៩                       | ១.៧១៤.៦៤២.០២២                       |
|                  | ៣៥៦.៥១៤.៣៥១            | ៤១៩.៧៩២.៦២០            | ១.៥៩៥.៩៧០.២៦៣                       | ១.៧១៤.៨៥២.៨៥៣                       |

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

|                            | សម្ព័ន្ធធនាគារ |               | ធនាគារ        |               |
|----------------------------|----------------|---------------|---------------|---------------|
|                            | ២០២៤           | ២០២៣          | ២០២៤          | ២០២៣          |
| គណនីចរន្ត                  | ០,០០% - ២,០០%  | ០,០០% - ១,៥០% | ០,០០% - ០,៧៥% | ០,០០% - ០,៧៥% |
| គណនីប្រាក់បញ្ញើសន្សំ       | ០,០០% - ៣,០០%  | ០,០០% - ២,០០% | ០,០០% - ១,០០% | ០,០៥% - ១,០០% |
| គណនីប្រាក់បញ្ញើមានកាលកំណត់ | ១,៤៥% - ១៣,០០% | ០,២៥% - ៤,៤៥% | ១,៤៥% - ៩,៥០% | ០,២៥% - ៤,៤៥% |

៣.២.២ ប្រាក់បញ្ញើរបស់អតិថិជន

នៅក្នុងឆ្នាំ២០២៤ ប្រាក់បញ្ញើសរុប៧,៩៦២,៥៤១,៤៣៤ ដែលនៅក្នុងនោះមានបែងចែកគណនីដូចជា៖

- គណនីចរន្តមានទឹកប្រាក់សរុប ១,៤១៦,៣៨៨,៦៨៣ ដុល្លារអាមេរិក
- គណនីប្រាក់បញ្ញើសន្សំមានទឹកប្រាក់សរុប ២,៨៤៣,៨៦៦,៣៩៩ ដុល្លារអាមេរិក
- គណនីប្រាក់បញ្ញើកម្រិតមានទឹកប្រាក់សរុប ២១,៤៣០,៨៥៤ ដុល្លារអាមេរិក
- គណនីប្រាក់បញ្ញើមានកាលកំណត់មានទឹកប្រាក់សរុប ៣,៦៨០,៨៥៥,៤៩៨ ដុល្លារអាមេរិក។

ប្រាក់បញ្ញើសរុបបានបែងចែកជារយៈពេលខ្លីនិងរយៈពេលវែងដែលមានទឹកប្រាក់ដូចខាងក្រោម៖

- ការកំណត់រយៈពេលខ្លីមានទឹកប្រាក់សរុប ៧,១១៧,២៤៦,៣០៨ ដុល្លារអាមេរិក
- ការកំណត់រយៈពេលវែងមានទឹកប្រាក់សរុប ៨៤៥,២៩៥,១២៦ ដុល្លារអាមេរិក

|                        | សម្ព័ន្ធនាគារ          |                        |                                     |                                     |
|------------------------|------------------------|------------------------|-------------------------------------|-------------------------------------|
|                        | ២០២៤<br>ដុល្លារអាមេរិក | ២០២៣<br>ដុល្លារអាមេរិក | ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| គណនីចរន្ត              | ១.៤១៦.៣៨៨.៦៨៣          | ៩៥០.០០៩.២០១            | ៥.៧០០.៩៦៤.៤៥០                       | ៣.៤៨០.៧៨៧.៥៨៧                       |
| ប្រាក់បញ្ញើសន្សំ       | ២.៨៤៣.៨៦៦.៣៩៩          | ២.២៩៧.២៩១.៧៣២          | ១១.៤៤៦.៥៦២.២៥៦                      | ៩.៣៤៤.៤៣៦.៧២៥                       |
| ប្រាក់បញ្ញើកម្រិត      | ២១.៤៣០.៨៥៤             | ១៧.២៦៣.៦៣៧             | ៨៦.២៥៩.១៨៧                          | ៧០.៥២១.៩៥៧                          |
| ប្រាក់បញ្ញើមានកាលកំណត់ | ៣.៦៨០.៨៥៥.៤៩៨          | ៣.៥៤៣.៤៥៥.៤៨៩          | ១៤.៨១៥.៤៤៣.៣៧៩                      | ១៤.៤៧៥.០១៧.១៤៣                      |
|                        | ៧.៩៦២.៥៤១.៤៣៤          | ៦.៤០៤.០២០.៤១៩          | ៣២.០៤៩.២២៩.២៧២                      | ២៧.៨១០.៧៦៣.៤១២                      |

|            | សម្ព័ន្ធនាគារ          |                        |                                     |                                     |
|------------|------------------------|------------------------|-------------------------------------|-------------------------------------|
|            | ២០២៤<br>ដុល្លារអាមេរិក | ២០២៣<br>ដុល្លារអាមេរិក | ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| រយៈពេលខ្លី | ៧.១១៧.២៤៦.៣០៨          | ៥.៧៩៣.៣២០.១៥០          | ២៤.៦៤៦.៩១៦.៣៨៩                      | ២៣.៦៦៥.៧១២.៤១៤                      |
| រយៈពេលវែង  | ៨៤៥.២៩៥.១២៦            | ១.០១០.៧០០.២៦៩          | ៣.៤០៨.៥៤២.៨៨៣                       | ៤.១៤៥.០៥០.៥៩៨                       |
|            | ៧.៩៦២.៥៤១.៤៣៤          | ៦.៨០៤.០២០.៤១៩          | ៣២.០៤៩.២២៩.២៧២                      | ២៧.៨១០.៧៦៣.៤១២                      |

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

|                                  | សម្ព័ន្ធនាគារ          |                        |                                     |                                     |
|----------------------------------|------------------------|------------------------|-------------------------------------|-------------------------------------|
|                                  | ២០២៤<br>ដុល្លារអាមេរិក | ២០២៣<br>ដុល្លារអាមេរិក | ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| ក្នុងរយៈពេល៦ខែ                   | ៥.៩៣៩.៣៤៥.៤៦៦          | ៤.៦៩៦.៤៣១.៦៧៥          | ២៣.៩០៦.០២៦.៥០០                      | ១៩.១៤៤.៩២៣.៣៩៤                      |
| លើសពី ៦ខែប៉ុន្តែមិនលើសពី១ឆ្នាំ   | ១.១៧៧.៨៦០.៨៤២          | ១.០៩៦.៨៤៤.៤៧៥          | ៤.៧៤០.៨៨៩.៨៨៩                       | ៤.៤៨០.៧៨៩.៤២០                       |
| លើសពី១ឆ្នាំប៉ុន្តែមិនលើសពី៣ឆ្នាំ | ៥៧៨.០២៣.៩៨០            | ៦៨៤.៨៥៧.៤៥២            | ២.៣២៦.៥៤៦.៥២០                       | ២.៤១៣.៩៨២.៦៩១                       |
| លើសពី៣ឆ្នាំ                      | ២៦៧.២៧១.១២៦            | ៣២៥.៨៤២.៤១៧            | ១.០៧៥.៧៦៦.៣៦៣                       | ១.៣៣១.០៦៧.៩០៧                       |
|                                  | ៧.៩៦២.៥៤១.៤៣៤          | ៦.៨០៤.០២០.៤១៩          | ៣២.០៤៩.២២៩.២៧២                      | ២៧.៨១០.៧៦៣.៤១២                      |

៣.២.៣ ប្រាក់កម្ចី

នៅក្នុងឆ្នាំ២០២៤ ប្រាក់កម្ចីសរុប ៦០៦,៨៥៧,៨៧៥ ដុល្លារអាមេរិក ដែលនៅក្នុងនោះមានការបែងចែករយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

- ការកំណត់រយៈពេលខ្លីមានទឹកប្រាក់សរុប ៥២២,៨៩៧,១០៦ ដុល្លារអាមេរិក
- ការកំណត់រយៈពេលវែងមានទឹកប្រាក់សរុប ៨៣,៩៦០,៧៦៩ ដុល្លារអាមេរិក។

|            | សម្ព័ន្ធធនាគារ                              |   |  |  |
|------------|---|---|--|--|
|            | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤<br>ដុល្លារអាមេរិក | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣<br>ដុល្លារអាមេរិក | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣<br>ពាន់រៀល<br>(កំណត់សម្គាល់ ៥) |
| រយៈពេលខ្លី | ៥២២.៨៩៧.១០៦                                 | ១៦០.៤៩៩.៣៨០                                 | ២.១០៤.៦៦០.៤៥២  | ៦៥៧.២៧៣.៩៦៨  |
| រយៈពេលវែង  | ៨៣.៩៦០.៧៦៩                                  | ៦៩៨.៩១៤.១៧០                                 | ៣៣៧.៩៤២.០៩៥  | ២.៤៥៥.០៦៤.៣៤៤  |
|            | ៦០៦.៨៥៧.៨៧៥                                 | ៨៥៩.៤១៣.៥៥០                                 | ២.៤៤២.៦០២.៥៤៧  | ៣.១១២.៣៣៨.៣១២  |

សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ឬនៅចុងកាលកំណត់ដល់ផ្នែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ។ សម្ព័ន្ធធនាគារមិនបានដាក់ទ្រព្យបញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីទាំងនេះទេ។

ធនាគារអេស៊ីលីដា ក្រៅពីផ្តល់ឥណទានដល់អតិថិជនផ្ទាល់ ក៏មានការទទួលប្រាក់កម្ចីមកពីស្ថាប័នអត្តរជាតិ និងដៃគូសហការជាច្រើនដើម្បីបង្រួបបង្រួមទ្រព្យសម្បត្តិ និងពង្រីកសេវាហិរញ្ញវត្ថុ៖

➤ **កម្ចីអន្តរជាតិ**

FMO (ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រទេសហូឡង់) គឺជាធនាគារអភិវឌ្ឍន៍ហូឡង់ដែលគាំទ្រការរីកលូតលាស់វិស័យឯកជនប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍ និងទីផ្សារកំពុងអភិវឌ្ឍតាមរយៈការវិនិយោគសម្រាប់សហគ្រិនដែលមានមហិច្ឆតា។ ធនាគារអេស៊ីលីដានឹងផ្តល់សហឥណទាន១០២លានដុល្លារអាមេរិកដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីពង្រីកកម្ចីសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមពីស្ថាប័ន FMO សម្រាប់រយៈពេល៥ឆ្នាំ។ ជាក់ស្តែងប្រាក់កម្ចីមានតែចំនួន ៧០ លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដោយសារតែការរៀបចំផ្សាររបស់ធនាគារអេស៊ីលីដាច្រើនលើសលុប ដូច្នេះប្រាក់កម្ចីត្រូវបានបង្កើនរហូតទៅដល់ ១០២ លានដុល្លារអាមេរិក ។

ប្រាក់កម្ចីនេះត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសហូឡង់ FMO ដែលបានដើរតួជាធនាគារវិនិយោគ និងភ្នាក់ងារផ្តល់ប្រាក់កម្ចី។ ការបន្ថែមទឹកប្រាក់ចំនួន ១៥ លានដុល្លារអាមេរិកដែលបានផ្តល់ដោយស្ថាប័ន FMO និងស្ថាប័នផ្សេងៗទៀតមាន OFID ( ១៥ លានដុល្លារអាមេរិក ) OEEB ( ១៥ លានដុល្លារអាមេរិក ) Proparco ( ១៥ លានដុល្លារអាមេរិក ) ធនាគារជាតិ Hatton ( ១៥ លានដុល្លារអាមេរិក ) ធនាគារអភិវឌ្ឍន៍ជាតិ ( ១០ លានដុល្លារអាមេរិក ) Symbiotic និង Swedfund ( ១៤លានដុល្លារអាមេរិក ) JICA and SMBC( ១៣៥ លានដុល្លារអាមេរិក ) ។ លើសពីនេះទៀត ACTIAM បានផ្តល់ទឹកប្រាក់បន្ថែមចំនួន៣លានដុល្លារអាមេរិកតាមរយៈមូលនិធិរបស់ FMO ។

ឥណទានរយៈពេលប្រាំឆ្នាំនេះនឹងគាំទ្រដល់ប្រតិបត្តិការរបស់ធនាគារអេស៊ីលីដាក្នុងការផ្តល់នូវប្រាក់កម្ចីប្រកបដោយនិរន្តរភាព ជាមួយនឹងបណ្តាញសាខាដ៏ធំទូលាយជូនអតិថិជន ។ ប្រាក់កម្ចីនេះនឹងផ្តល់អត្ថប្រយោជន៍ជាពិសេសដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅតាមជនបទ និងជាយក្រុងនានាបន្ថែមទៀត ព្រមទាំងជួយបង្កើតការងារ និងបង្កើនចំណូលក្នុងវិស័យសេដ្ឋកិច្ច ដល់ពលរដ្ឋកម្ពុជា។ តាមរយៈប្រាក់កម្ចីនេះធនាគារអេស៊ីលីដានឹងទទួលបានអតិថិជនយ៉ាងតិចចំនួន ២៥.០០០នាក់បន្ថែមទៀតក្នុងរយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០១៥នេះទៅព្រមទាំងបង្កើននូវបុគ្គលិកដូចជាប្រាក់ចំណូលបន្ថែមដល់អតិថិជនរបស់ខ្លួន ។

**៣.២.៤ បំណុលបន្ទាប់បន្សំ**

**➢ អេស៊ីលីដាដើរតួនាទីអ្នកក្នុងការ**

ធនាគារអេស៊ីលីដា បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាដើម្បីផ្តល់សេវាជាអន្តរការក្នុងការទិញ-លក់ មូលបត្ររដ្ឋ(បរិស្ថានកម្មជួញដូរ និងទូទាត់) ជូនក្រុមហ៊ុនធានារ៉ាប់រងប.ស.ស និងអតិថិជនសាធារណជន(ទាំងជនជាតិខ្មែរ និងបរទេស) ព្រមទាំងក្រុមហ៊ុន-ស្ថាប័នផ្សេងៗទៀត។

វិញ្ញាបនបត្រមូលបត្ររដ្ឋ គឺជាលិខិតសម្គាល់ក្នុងការទិញមូលបត្ររដ្ឋដែលអតិថិជនបានយល់ព្រមដាក់ប្រាក់បញ្ញើ និងទិញមូលបត្ររដ្ឋនៅធនាគារ អេស៊ីលីដា ក៏អិលស៊ី ក្នុងរយៈពេលមួយកំណត់ជាក់លាក់។ ហើយអាចធ្វើចរាចរទីផ្សារបានដូចជាការទិញ-លក់ ឬផ្ទេរ និងការដាក់ជាប្រាតិភោគធានាកម្ចី មានន័យថាអតិថិជនអាចលក់ ឬផ្ទេរទៅបុគ្គលផ្សេងដើម្បីប្តូរយកជាប្រាក់ ឬវត្ថុធានា និងអាចប្រើប្រាស់ជាទ្រព្យធានាបំណុលដើម្បីស្នើសុំឥណទានពីធនាគារ អេស៊ីលីដា ក៏អិលស៊ី។

**➢ ការបោះលក់មូលបត្របំណុលរបស់ធនាគារ**

ធនាគារអេស៊ីលីដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបោះផ្សាយលក់សញ្ញាប័ណ្ណបន្ទាប់បន្សំ ឬមូលបត្របំណុលបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់១០០លានដុល្លារជាផ្លូវការដើម្បីរៀបចំទុនសម្រាប់ទ្រទ្រង់ និងពង្រីកប្រតិបត្តិការរបស់ខ្លួន។ ថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានចាត់ទុកការបោះផ្សាយលក់មូលបត្របំណុលបន្ថែមលើមូលបត្រកម្មសិទ្ធិនេះ គឺកើតចេញពីលទ្ធផលជោគជ័យដែលទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិនខណៈថ្នាក់ដឹកនាំពាក់ព័ន្ធនឹងវិស័យមូលបត្រជឿជាក់ថា ការចុះបញ្ជីនៅពេលនេះ គឺជាជោគជ័យមួយដែលបញ្ជាក់ពីការយល់ដឹងរបស់វិនិយោគិនចំពោះផ្សារមូលបត្រ។ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថាការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំក្នុងទំហំ១០០លានដុល្លារលើកទី១នេះ បានកើតចេញពីលទ្ធផលជោគជ័យដែលទទួលបានទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិនលើសពីការរំពឹងទុក។ ថ្នាក់ដឹកនាំរូបនេះបានចាត់ទុកការបោះផ្សាយលក់មូលបត្របំណុលនេះ ជាការផ្តល់ជម្រើសមួយទៀតសម្រាប់អ្នកវិនិយោគបន្ថែមលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន។

**៣.៣ ការគ្រប់គ្រងមូលនិធិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី**

ការគ្រប់គ្រងប្រភពមូលនិធិ គឺជាដំណើរការមួយយ៉ាងសំខាន់សម្រាប់ធានានូវសុវត្ថិភាពស្ថេរភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពនៃការប្រើប្រាស់ទុនក្នុងធនាគារ។ ដើម្បីឱ្យធនាគារអាចគ្រប់គ្រង និងបែងចែក

ធនធានហិរញ្ញវត្ថុត្រឹមត្រូវទៅតាមគោលដៅរបស់ខ្លួនខាងក្រោមនេះ គឺជាការចាត់ចែងរបៀបនៃការគ្រប់គ្រង មូលនិធិរបស់ធនាគារអេស៊ីលីដា៖

**៣.៣.១ ការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យ**

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការវិវត្ត និងរីកលូតលាស់យ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យា និងការ ផ្លាស់ប្តូរនៃច្បាប់ សម្ព័ន្ធធនាគារ និងធនាគារបានយល់ច្បាស់ថា ប្រតិបត្តិការអាជីវកម្មនាពេលបច្ចុប្បន្ននេះ អាចជាប់ពាក់ព័ន្ធនឹងការប្រែប្រួល និងភាពមិនច្បាស់លាស់ពីកត្តាខាងក្នុង និងខាងក្រៅដែលកត្តាមួយចំនួន មិនអាចគ្រប់គ្រងបានដូចជាការរាតត្បាតនៃជំងឺកូវីដ១៩ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងអន្តរជាតិបញ្ហា អាកាសធាតុដែលមិនអាចទាយទុកជាមុនបានការផ្លាស់ប្តូរច្បាប់ និងតម្រូវការបទប្បញ្ញត្តិ ។ល។ កត្តាទាំងនេះ កាត់ច្រើនមានផលប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានលើសម្ព័ន្ធធនាគារ និងប្រតិបត្តិការរបស់ធនាគារ ។

ធនាគារអេស៊ីលីដាបានបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងយ៉ាងរឹងមាំតាមរយៈដាក់ចេញនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំផ្សេងៗដែលជាមូលដ្ឋានគ្រឹះការពារហានិភ័យ និងសម្រាប់អនុវត្តការប្រតិបត្តិប្រចាំ ថ្ងៃឲ្យមានប្រសិទ្ធភាព។ ធនាគារមានរចនាសម្ព័ន្ធនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងច្បាស់លាស់ដូចជាក្រុមប្រឹក្សាភិ បាលមានភារកិច្ចដាក់ចេញនូវគោលនយោបាយប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអនុលោមតាមច្បាប់ប្រកាស និងបទ ប្បញ្ញត្តិ។ ថ្នាក់ដឹកនាំជាន់ខ្ពស់មានតួនាទីប្រតិបត្តិតាមគោលនយោបាយដែលអនុម័តដោយក្រុមប្រឹក្សាភិបាល តាមរយៈការដាក់ចេញនូវគោលការណ៍ប្រតិបត្តិនីតិវិធី សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យការប្រតិបត្តិ ប្រចាំថ្ងៃ។ មន្ត្រីប្រតិបត្តិតាមមានភារកិច្ចដោយឯករាជ្យក្នុងការគាំទ្រការគ្រប់គ្រងនិងការការពារហានិភ័យ អនុលោមបញ្ញត្តិ និងត្រួតពិនិត្យប្រសិទ្ធភាពនៃការប្រតិបត្តិតាមរួមទាំងតាមដានយន្តការកែតម្រូវ។ ភាពរឹងមាំ នៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនិងការប្រតិបត្តិតាមគោលការណ៍នីតិវិធី និងសេចក្តីណែនាំត្រូវបានធានាតាមរយៈ ការធ្វើសវនកម្មផ្ទៃក្នុងនិងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុនសវនកម្មឯករាជ្យ ។

ធនាគារអេស៊ីលីដា ផ្តល់សារៈសំខាន់ទៅលើការគ្រប់គ្រងហានិភ័យខណៈដែលជឿជាក់ថាការកំណត់ បាននូវអត្តសញ្ញាណហានិភ័យមុនពេលកើតឡើង និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនាពេលអនាគតអាច ជួយឱ្យធនាគារគ្រប់គ្រង និងកាត់បន្ថយហានិភ័យដែលអាចកើតមានបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព។

ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ធនាគារបានបង្កើត "ម៉ូដែលខ្សែបន្ទាត់ ទាំងបី" ដែលជាវិធានសម្ព័ន្ធទាក់ទងនឹងការគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យនៅក្នុងធនាគារ ដោយកំណត់ ច្បាស់លាស់ពីតួនាទី ការទទួលខុសត្រូវផ្សេងៗគ្នា និងទំនាក់ទំនងរវាងតួនាទីទាំងនោះ។ ម្ចាស់ហានិភ័យត្រូវ តែគោរពតាមមុខងារ និងមុខងារគ្រប់គ្រងដែលត្រូវបានកំណត់ដាច់ដោយឡែកស្របតាមគំរូបន្ទាត់ទាំងបី។

❖ **តួនាទីខ្សែបន្ទាត់ទីមួយ** គឺសំដៅលើផ្នែកប្រតិបត្តិការអាជីវកម្ម និងគាំទ្រអាជីវកម្មដែលជាម្ចាស់ ហានិភ័យដែលទទួលខុសត្រូវក្នុងការស្វែងយល់ និងគ្រប់គ្រងហានិភ័យប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ ធនាគារ ។

❖ **តួនាទីខ្សែបន្ទាត់ទីពីរ** គឺសំដៅលើនាយកដ្ឋានគ្រប់គ្រងហានិភ័យទទួលខុសត្រូវក្នុងការបង្កើតវិធី

សាស្ត្រទម្រង់គំរូ និងនីតិវិធី ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការណែនាំដល់ខ្សែបន្ទាត់ទីមួយដើម្បី អនុវត្តដំណើរការគ្រប់គ្រងហានិភ័យ ។

❖ តួនាទីខ្សែបន្ទាត់ទីបី សំដៅលើសវនកម្មផ្ទៃក្នុង ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យឡើងវិញ ដោយឯករាជ្យ និងធ្វើការត្រួតពិនិត្យមើលជាទៀងទាត់ទៅលើការអនុវត្តសកម្មភាពអាជីវកម្ម និងប្រតិបត្តិការ របស់ធនាគារ ។

▪ ដំណើរការគ្រប់គ្រងហានិភ័យ

- ការកំណត់អត្តសញ្ញាណហានិភ័យ: ដំណើរការនៃការកំណត់អត្តសញ្ញាណហានិភ័យរបស់ ធនាគារចាប់ផ្តើមពីការកំណត់នូវហេតុការណ៍ដែលអាចនឹងកើតឡើង និងអាចបណ្តាលឲ្យមាន ការបាត់បង់ដែលប្រមើលទាក់ទងនឹង តើវាអាចកើតឡើងយ៉ាងដូចម្តេច ? នៅទីកន្លែងណា ? និង មូលហេតុអ្វីដែលបណ្តាលឲ្យមានហេតុការណ៍ទាំងនោះកើតឡើង ? លើសពីនោះទៀតការកំណត់ អត្តសញ្ញាណហានិភ័យដែលប្រឈមដោយធនាគារត្រូវបានកំណត់ដោយការវាយតម្លៃទៅលើ កត្តាមនុស្សដំណើរការប្រព័ន្ធផលិតផល និងព្រឹត្តិការណ៍ខាងក្រៅដែលអាចជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រអាជីវកម្មនិងកម្រងហានិភ័យរបស់ធនាគារ ។
- ការវាយតម្លៃ: ហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណចាំបាច់ត្រូវវាយតម្លៃ និងវាស់វែង។ ការ វាយតម្លៃហានិភ័យ ឬការវាស់វែងអាចឲ្យធនាគារពិចារណាពីវិសាលភាពនៃហេតុការណ៍សក្តានុ ពលដែលអាចប៉ះពាល់ដល់ដំណើរការសម្រេចបានដោយផ្អែកលើពីរលក្ខខណ្ឌទី១លទ្ធភាពដែល អាចកើតឡើង និងទី២ផលប៉ះពាល់នៃហានិភ័យជាសារវន្តមកលើធនាគារដែលជាធម្មតាត្រូវបាន ប្រើប្រាស់ដោយសារការបញ្ចូលគ្នានៃហានិភ័យដែលអាចវាស់វែងបាន និងហានិភ័យដែលមិន អាចវាស់វែងបាន។ លើសពីនេះហានិភ័យដែលបានកំណត់ត្រូវបានដាក់ទៅក្នុងរបាយការណ៍ហា និភ័យដែលមានប្រាក់ម្រិត ខ្ពស់បំផុត ខ្ពស់ មធ្យម ទាប និងទាបបំផុត ដោយផ្អែកលើលទ្ធភាព ដែលអាចកើតមានឡើង ផលប៉ះពាល់ និងប្រសិទ្ធភាពនៃការគ្រប់គ្រង ។
- ការកាត់បន្ថយហានិភ័យ: លទ្ធផលបានមកពីការវាយតម្លៃហានិភ័យត្រូវបានប្រើជាមូលដ្ឋានដើម្បី ស្វែងរកវិធានការសមស្របក្នុងការកាត់បន្ថយហានិភ័យដែលបានកំណត់ទាំងជម្រើសក្នុងការចាត់ វិធានការត្រូវស្របទៅនឹងវិស័យអាប័រ៉ែកថាយ និងការវិភាគអំពីផលចំណេញ-ខាតនៃការអនុវត្តវិធាន ការកាត់បន្ថយ ។

▪ វិធានការកាត់បន្ថយហានិភ័យមាន ០៤ រួមមាន៖

- ការទទួលយកហានិភ័យ  
ហានិភ័យដែលមានផលប៉ះពាល់តិចតួចបំផុត ឬដោយសារតែអត្ថប្រយោជន៍ដែលទទួលបានធំ ជាងហានិភ័យ ដូច្នេះធនាគារអាចទទួលយកហានិភ័យនោះ ។
- ការកាត់បន្ថយហានិភ័យ  
ហានិភ័យដែលមានផលប៉ះពាល់ខ្លាំងដល់ធនាគារ ហើយធនាគារមានវិធានការក្នុងការដោះ ស្រាយគ្រប់គ្រាន់ និងចំណាយថ្លៃដើមទាប។

○ ការផ្ទេរហានិភ័យ

ហានិភ័យដែលមានផលប៉ះពាល់ខ្លាំងដល់ធនាគារ ដោយសារខ្វះជំនាញក្នុងការគ្រប់គ្រងថ្លៃដើម ក្នុងការគ្រប់គ្រងខ្ពស់ ការខាតបង់ខ្ពស់ ដូច្នោះធនាគារអាចផ្ទេរហានិភ័យទៅភាគីដទៃទៀត ដូចជា ការទិញធានារ៉ាប់រង ។

○ ការចៀសវាងពីហានិភ័យ

ហានិភ័យដែលមានការគំរាមកំហែងខ្លាំងបំផុតដល់អាជីវកម្ម ឬហានិភ័យដែលមានកម្រិតលើស ពីរឹសអាប័កែថាយ ដែលអាចបណ្តាលឲ្យមានការបញ្ឈប់ប្រតិបត្តិការ-ប្រព័ន្ធ ថ្លៃដើមក្នុងការ គ្រប់គ្រងខ្ពស់ និងមិនមានដំណោះស្រាយគ្រប់គ្រាន់ក្នុងការផ្ទេរហានិភ័យ ដូច្នោះធនាគារអាច ជ្រើសរើសវិធីសាស្ត្រផ្សេងដែរអាចចៀសវាងពីហានិភ័យ ។

**៣.៣.២ ការចែកចាយមូលនិធិតាមផ្នែក**

ការចែកចាយ និងប្រើប្រាស់ទុន គឺជាដំណើរការដែលធនាគារបែងចែកនូវមូលនិធិដែលខ្លួនមានទៅ តាមគោលបំណង និងតម្រូវការដែលបានកំណត់នៅក្នុងផែនការហិរញ្ញវត្ថុ។ វាត្រូវប្រព្រឹត្តយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាថា ទុនត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព សមស្របនឹងគោលដៅ និងជៀសវាងហានិភ័យ ខ្ពស់។ ផែនការថវិកាត្រូវធ្វើជាការសហការរវាង៖ ផ្នែកហិរញ្ញវត្ថុ ផ្នែកឥណទាន ផ្នែកប្រតិបត្តិការ ផ្នែកបច្ចេក វិទ្យា ផ្នែកអភិវឌ្ឍផលិតផល។

▪ ផ្នែកឥណទាន

រាល់កម្ចីទាំងអស់ត្រូវបានតម្រូវឱ្យត្រួតពិនិត្យដើម្បីធានាថា រាល់សកម្មភាពអាជីវកម្មអនុលោមតាម បញ្ជីអាជីវកម្មដែលត្រូវហាមឃាត់តាមគោលការណ៍ប្រតិបត្តិ និងនីតិវិធីរបស់ធនាគារអេស៊ីលីដា (ស្តង់ដារ អនុវត្តរបស់ធនាគារអេស៊ីលីដាស្តីពីបរិស្ថាន និងសង្គម) និងតម្រូវការផ្សេងៗទៀតពីអ្នកផ្តល់ប្រាក់កម្ចី។

• ការវាយតម្លៃឥណទាន

- ១. រាល់កម្ចីទាំងអស់ត្រូវបានវាយតម្លៃ និងរៀបចំដោយភ្នាក់ងារឥណទាន
- ២. ភ្នាក់ងារវិភាគឥណទានបានធ្វើការផ្ទៀងផ្ទាត់ ត្រួតពិនិត្យដោយឯករាជ្យ ឬធ្វើការវិភាគ ដាច់ដោយឡែក បន្ទាប់មកផ្តល់អនុសាសន៍ដល់សមត្ថកិច្ចអនុម័តឥណទានដើម្បីធ្វើការ សម្រេចចិត្ត។
- ៣. សមត្ថកិច្ចអនុម័ត៖ ពិនិត្យ និងធ្វើការសម្រេចចុងក្រោយ។
- ៤. សិទ្ធិអនុម័ត៖ បែងចែកការទទួលខុសត្រូវ និងសិទ្ធិអនុម័តឥណទានដោយផ្អែកលើបទ ពិសោធន៍ និងការអនុវត្ត។

▪ ផ្នែកប្រតិបត្តិការ

ការពង្រីកបណ្តាញប្រតិបត្តិការតាមរយៈការបើកការិយាល័យបែបប្រពៃណីនៅតាមខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងពង្រីកបណ្តាញប្រតិបត្តិការ សេវាធនាគារអេឡិចត្រូនិក និងឌីជីថលដើម្បីផ្តល់នូវផលិតផល និងសេវាកម្មសមស្របដែលត្រូវបានជ្រើសរើស និងអភិវឌ្ឍន៍យ៉ាងយកចិត្តទុកដាក់សម្រាប់តម្រូវការជាក់ លាក់ក្នុងសង្គមកម្ពុជា។ ដើម្បីបម្រើអតិថិជនឱ្យកាន់តែទូលំទូលាយធនាគារអេស៊ីលីដាបានរក្សានូវការិយាល័យ

បែបប្រពៃណីនៅតាមទីតាំងដែលអតិថិជនងាយស្រួលធ្វើប្រតិបត្តិការ ព្រមទាំងបន្ថែមម៉ោងប្រតិបត្តិការរបស់ធនាគារ។

ធនាគារក៏បានប្តេជ្ញាក្នុងការពង្រីកបណ្តាញប្រតិបត្តិការសេវាហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង និងសមស្របជាងមុនសម្រាប់អតិថិជនគ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងសហគមន៍ប្រកបដោយនវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងភាពល្អប្រសើរក្នុងការទទួលបានសេវាហិរញ្ញវត្ថុនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ធនាគារបាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសហគ្រាសធុនតូច និងមធ្យម និងបម្រើនូវផលិតផលសេវាកម្មហិរញ្ញវត្ថុចម្រុះយ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថលប្រកបដោយភាពងាយស្រួល និងសុវត្ថិភាពដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនធនាគារអេស៊ីលីដាបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យមដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

▪ ផ្នែកអភិវឌ្ឍផលិតផល

ធនាគារអេស៊ីលីដា យល់ច្បាស់អំពីសារៈសំខាន់នៃការកសាងសមត្ថភាពប្រកួតប្រជែងតាមរយៈការជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាពេលវេលាបច្ចុប្បន្ននេះ។ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ គឺដើម្បីធានាថាផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជន និងផ្តល់ឱ្យពួកគេនូវភាពងាយស្រួល ភាពជឿជាក់ សុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ ធនាគារកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ដែលអាចឱ្យដៃគូទាំងក្នុង និងក្រៅប្រទេសអាចតភ្ជាប់ប្រព័ន្ធ និងឆ្លងព្រំដែនបានដើម្បីបម្រើអតិថិជនទៅវិញទៅមក។ ប្រព័ន្ធនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អតិថិជនដ៏ឆ្លាតវៃរបស់ធនាគារប៉ុណ្ណោះទេថែមទាំងដៃគូអាជីវកម្មរបស់ពួកគេផងដែរ។

▪ ផ្នែកបច្ចេកវិទ្យា

“អេស៊ីលីដា ស៊ុបកើអេប”

កម្មវិធី ហ្វីនតិច (FinTech) ផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយមួយ ដែលអាចចូលប្រើបានតាមរយៈស្មាតហ្វូនផ្តល់ភាពងាយស្រួលឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារបាននៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។ អេស៊ីលីដាម៉ូបាលស៊ុបកើអេប រួមបញ្ចូលនូវមុខងារសុវត្ថិភាព និងភាពងាយស្រួល ដូចជាការបើកគណនី ការផ្ទេរប្រាក់ ការដាក់ប្រាក់ដោយគ្មានការ ឬដកប្រាក់តាមរយៈម៉ាស៊ីន អេធីអឹម និងបញ្ជាទិញទូទាត់ យូអូអេ ការស្នើសុំកម្ចី ប្រាក់បញ្ញើមានកាលកំណត់ អត្រាប្តូរប្រាក់ ព្រមទាំងមុខងារជាច្រើនទៀតដែលសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ ការវិវត្តរបស់អេស៊ីលីដាម៉ូបាលស៊ុបកើអេបបានទទួលប្រជាប្រិយភាពកាន់តែខ្លាំងហើយចំនួនអ្នកដែលបានចុះឈ្មោះប្រើប្រាស់បានកើនដល់ ៤,២២ លាននាក់ គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៤ នេះជាកត្តាដែលអាចជួយឱ្យចរាចរណ៍សាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។ ជាងនេះទៅទៀតធនាគារបានដាក់ឱ្យប្រើប្រាស់ Cross Border QR Payment តាមរយៈបាគង ដែលតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ដូចជា ឡាវ ថៃ និងវៀតណាម។

▪ ផ្នែកធានាសុវត្ថិភាព និងហានិភ័យ

ការគ្រប់គ្រងហានិភ័យអាកាសធាតុ ឬគ្រោះធម្មជាតិ គឺជាធាតុផ្សំសំខាន់នៃការឆ្លើយតបរួមរបស់ធនាគារចំពោះការប្រែប្រួលអាកាសធាតុ ឬគ្រោះធម្មជាតិដែលកើតមានឡើងដោយហេតុ។ ធនាគារអេស៊ីលីដាបានពិចារណាលើទិដ្ឋភាពហានិភ័យដែលទាក់ទងនឹងអាកាសធាតុនៅជុំវិញការវិភាគរបស់ធនាគារ។

ឧទាហរណ៍៖ ហានិភ័យឥណទានទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលកើតឡើងពីកើនឡើងនៃសីតុណ្ហភាពសកល និងផលប៉ះពាល់របស់វាចំពោះសម្ពាធឥណទានធនាគារគោរពទៅនឹងអនុសញ្ញាអន្តរជាតិដែលហាមឃាត់ការផ្តល់ឥណទាន ឬការគាំទ្រនូវសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់បរិស្ថាន សកម្មភាពបំពានក្រមសីលធម៌ ឬធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស។ លើសពីនេះធនាគារបានដាក់ចេញនូវវិធានការបង្ការ ឬការកែតម្រូវសកម្មភាពដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ដោយរួមបញ្ចូលក្របខណ្ឌបរិស្ថានសង្គម និងអភិបាលកិច្ច(ESG) ឬគោលការណ៍ដាក់ទៅក្នុងទិដ្ឋភាពអាជីវកម្ម និងប្រតិបត្តិការ ជាពិសេសក្នុងការវាយតម្លៃឥណទានដើម្បីធានាថាធនាគារបានរៀបចំនូវយុទ្ធសាស្ត្រចាំបាច់ និងផែនការកាត់បន្ថយដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុ។

**៣.៣.៣ ការវាយតម្លៃហានិភ័យ និងការវាយតម្លៃក្នុងការគ្រប់គ្រងមូលនិធិ**

**❖ ការតាមដានប្រើប្រាស់សាច់ប្រាក់៖**

➢ ត្រូវមានប្រព័ន្ធនិងសំណុំឯកសារដើម្បីតាមដានថា មូលនិធិបានប្រើប្រាស់ទៅណា? និងត្រូវបានប្រើប្រាស់យ៉ាងណា? ប្រើប្រាស់ប្រព័ន្ធដូចជា៖

- Core Banking System
- Budget Tracking Software / Excel Templates
- Internal Financial Dashboards

➢ ត្រូវរៀបចំរបាយការណ៍ប្រចាំសប្តាហ៍ ឬប្រចាំខែ ដើម្បីបង្ហាញ៖

- ចំនួនទុន សាច់ប្រាក់ដែលបានប្រើជាក់លាក់
- ភាគរយនៃការបំពេញគម្រោង
- សាច់ប្រាក់សល់ សាច់ប្រាក់លើស។

**❖ ការបញ្ជូនរបាយការណ៍និងប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុ៖**

- រៀបចំ Financial Utilization Reports ប្រចាំខែ / ត្រីមាស
- បញ្ជូនទៅ៖
  - គណៈកម្មាធិការហិរញ្ញវត្ថុ
  - ក្រុមប្រឹក្សាភិបាល
  - អ្នកវិនិយោគភាគីទីបី (ប្រសិនបើចូលរួមទុន)
- ពិភាក្សានិងអនុវត្តការកែសម្រួល ប្រសិនបើមានការលំបាកក្នុងការបំពេញគម្រោង។

**❖ គោលបំណងនៃការវាយតម្លៃហានិភ័យ និងការវាយតម្លៃ៖**

• ដើម្បីផ្តល់ភាពច្បាស់លាស់ និងទទួលខុសត្រូវ (transparency និង accountability) ចំពោះការគ្រប់គ្រងលទ្ធផលហិរញ្ញវត្ថុ និងគោលនយោបាយរបស់ធនាគារ។ របាយការណ៍ជាប្រចាំជួយឲ្យគ្រប់គ្រងដឹងពីស្ថានភាពហិរញ្ញវត្ថុ បើកឱកាសដល់ចូលរួមក្រុមហ៊ុន និងអតិថិជនមានដំណើរការដំណឹងខ្លឹមសារដើម្បីធ្វើសម្រេចចិត្តបានល្អ ។

• ដើម្បីវាស់ប្រសិទ្ធភាពការប្រើប្រាស់មូលនិធិ និងទិន្នផលនៃការវិនិយោគ(ROI) ផងដែរ។ រូបមន្តមេត្រិកដូច ROI គឺសំខាន់សម្រាប់វាយតម្លៃថាតើការវិនិយោគអាចផ្តល់ចំណេញ ឬតម្រង់វិញនូវការផ្ដើមវិញបានដែរឬទេ ។ ការត្រួតពិនិត្យថ្លៃដើម (cost control) និងអត្រាចំណាយ (expense ratio) ជួយធានាថាការចំណាយត្រូវគ្រប់គ្រងខ្លាំង និងជួយបង្កើនចំណេញសុទ្ធ ។

• ដើម្បីជាប្រភពព័ត៌មានដល់ការសម្រេចចិត្តរបស់អ្នកដឹកនាំ និងក្រុមគ្រប់គ្រង។ របាយការណ៍ហិរញ្ញវត្ថុប្រចាំខែ/ត្រីមាស/ឆ្នាំ ជួយឱ្យវិនិយោគការងារនៅលើគោលដៅយុទ្ធសាស្ត្រផ្តល់ទិដ្ឋភាពទូទៅនៃសុខភាពហិរញ្ញវត្ថុ និងគោលបំណងធនាគារ ។

• ការវាយតម្លៃ និងពិនិត្យឡើងវិញជាបន្ត (continuous improvement) ៖ បំពេញការវាយតម្លៃលើដំណើរការរបាយការណ៍ និងប្រព័ន្ធគ្រប់គ្រងជាប្រព័ន្ធដើម្បីស្វែងរកចំណុចចាស់ទុច្ចរិត និងសមត្ថភាពកែលម្អ ។ ជំហាននេះរៀងរាល់ឆ្នាំ ឬក្រោយធ្វើរបាយការណ៍ធំៗគួរអប់រំចូលពីអ្នកគ្រប់គ្រង និងអ្នកចូលរួមដើម្បីធ្វើបច្ចុប្បន្នភាពលើគោលការណ៍ និងវឌ្ឍនភាពទិន្នន័យឱ្យប្រសើរឡើង។

• រក្សាតម្លាភាព និងទទួលខុសត្រូវ៖ ការផ្សព្វផ្សាយព័ត៌មានដោយច្បាស់លាស់ការប្រកាសព្រឹត្តិការណ៍សំខាន់ៗ និងការឆ្លើយតបសំណួរពាក់ព័ន្ធជួយធានាបានថាប្រតិបត្តិការគ្រប់គ្រងមូលនិធិមានភាពទាន់ពេល និងអត្រាផ្លាស់ប្តូរ។ ដូច្នេះធនាគារគួរតែមានគោលការណ៍ប្រាស្រ័យសមរម្យបន្តទៀតដូចជាបង្ហាញឯកសារអន្តរាគមន៍ (management discussion) និងរាល់KPI សំខាន់ៗជាបណ្តាញសាធារណៈ ដើម្បីបង្កើនការទទួលខុសត្រូវរបស់គ្រប់កន្លែងក្នុងអង្គការ ។

❖ **ប្រភេទ និងកាលកំណត់របាយការណ៍៖**

• របាយការណ៍ប្រចាំខែ៖ របាយការណ៍នេះដាក់បង្ហាញលទ្ធផលហិរញ្ញវត្ថុឱ្យដឹងរួមមានចំណូលចំណាយ និងការប្រែប្រួលប្រាក់សុទ្ធជាមួយកំណត់សមាមាត្រផ្សេងៗក្នុងលំហចន្លោះប្រចាំខែ។ របាយការណ៍ប្រចាំខែជាច្រើនត្រូវការសម្រាប់ការត្រួតពិនិត្យការប្រតិបត្តិការចុះឈ្មោះ និងរបាយការណ៍ដល់អ្នកគ្រប់គ្រងវត្ថុ ។

• របាយការណ៍ប្រចាំត្រីមាស៖ ជារបាយការណ៍ដែលមានសេចក្តីលម្អិតច្រើនសម្រាប់ជាការត្រួតពិនិត្យប្រតិបត្តិការ និងការអនុវត្តគោលដៅសំខាន់ៗនៅក្នុង៣ខែ។ របាយការណ៍ប្រចាំត្រីមាសទូទៅរួមមានរបាយការណ៍សមតុល្យ(Balance Sheet)បញ្ជីចំណូលចំណាយ(Income Statement) និងចរន្តប្រាក់ (Cash Flow Statement) ជាដើម ដើម្បីធ្វើឱ្យភាគីពាក់ព័ន្ធដឹងពីសុខភាពហិរញ្ញវត្ថុ និងតួនាទីសម្គាល់សំខាន់ៗ ។

• របាយការណ៍ប្រចាំឆ្នាំ៖ ជារបាយការណ៍ធំទូលាយបំផុតរៀបចំសម្រាប់លោកសង្ខេបជាអត្រាបាន និងត្រូវធ្វើតាមស្តង់ដារគណនេយ្យ (GAAP ឬ IFRS)។ របាយការណ៍នេះត្រូវបានត្រួតពិនិត្យដោយអ្នកវាយតម្លៃឯករាជ្យ (External Audit) ដើម្បីផ្តល់ភាពប្រាកដប្រជាថាទិន្នន័យហិរញ្ញវត្ថុត្រឹមត្រូវ ។

## ជំពូកទី៤

### ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

បន្ទាប់ពីបានឆ្លងកាត់ការស្រាវជ្រាវ និងប្រមូលព័ត៌មានជាច្រើនពីធនាគារអេស៊ីលីដារួចមកអាចឱ្យយើងដឹងអំពីអ្វីទៅជាភាពខ្លាំង និងភាពខ្សោយរបស់ធនាគារនេះដែលអាចធ្វើឱ្យធនាគារមានការរីកចម្រើន និងរីកលូតលាស់បានយ៉ាងឆាប់រហ័ស។ ទន្ទឹមមនឹងភាពខ្លាំងក៏អាចនៅមានចំណុចខ្លះខាតដែលជាភាពខ្សោយមួយចំនួនរបស់ធនាគារផងដែរ។ ចំណុចទាំងអស់នោះរួមមាន៖

#### ៤.១ ការវិភាគលើចំណុចខ្លាំង

ចំណុចខ្លាំងរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី រួមមាន៖

- ធនាគារអេស៊ីលីដាមានការចំណាយថ្លៃដើមមូលនិធិទាបដែលមានលទ្ធភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់
- មានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជនក្នុងការដាក់ប្រាក់បញ្ញើ
- ធនាគារអេស៊ីលីដាមាននីតិវិធីស្វែងរកប្រភពមូលនិធិចម្រុះច្រើនបែបដែលជួយក្នុងការបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងកាត់បន្ថយហានិភ័យ
- ធនាគារអេស៊ីលីដាមានសាខាជាច្រើន គ្រប់ដណ្តប់ទាំងក្នុង និងក្រៅប្រទេស ( ឡាវ និងមីយ៉ាន់ម៉ា ) ដែលមានភាពងាយស្រួលក្នុងការស្វែងរកមូលនិធិ
- ធនាគារអេស៊ីលីដាមានប្រភពមូលនិធិច្រើនប្រភេទ ដែលអាចជួយគ្រប់គ្រង ហានិភ័យសន្ទនីយភាពបានយ៉ាងល្អ

#### ៤.២ ការវិភាគលើចំណុចខ្សោយ

ចំណុចខ្សោយរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី រួមមាន៖

- ប្រភពមូលនិធិចម្រុះរបស់ធនាគារអេស៊ីលីដាពឹងផ្អែកទៅលើប្រាក់បញ្ញើ ប្រសិនបើសេដ្ឋកិច្ចមានភាពមិនស្ថិតស្ថេរ អតិថិជនអាចដកប្រាក់ចេញដែលបណ្តាលឱ្យធនាគារមានបញ្ហាក្នុងការគ្រប់គ្រងសាច់ប្រាក់បម្រុង
- ធនាគារអេស៊ីលីដាមានភាពរអាក់រអួលច្រើនទៅលើប្រព័ន្ធទូទាត់សាច់ប្រាក់ដែលធ្វើឱ្យប៉ះពាល់ដល់លំហូរមូលនិធិ
- មូលនិធិបំណុលរយៈពេលខ្លីរបស់ធនាគារអេស៊ីលីដាមានច្រើនជាងមូលនិធិបំណុលរយៈពេលវែង ដែលអាចមានផលប៉ះពាល់ដល់ការវិនិយោគរបស់ធនាគាររយៈពេលវែង។

## ជំពូកទី៥

### សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

#### ៥.១ សេចក្តីសន្និដ្ឋាន

សរុបសេចក្តីមក បន្ទាប់ពីបានសិក្សាស្រាវជ្រាវនៅធនាគារអេស៊ីលីដា ក៏អិលស៊ី សាខាកណ្តាល (ភ្នំពេញ) បានបង្ហាញអោយឃើញច្បាស់ថាប្រភពមូលនិធិ និងការគ្រប់គ្រងមូលនិធិរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ីពិតជាមានគោលការណ៍ច្បាស់លាស់ និងមានភាពត្រឹមត្រូវទៅតាមនីតិវិធីរបស់ធនាគារដែលជាគម្រូសម្រាប់ធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន។ ដោយសារការរីកចម្រើនឥតឈប់ឈរ សាខាត្រូវបានពង្រីកដល់ខេត្តក្រុង និងនៅក្រៅប្រទេសដោយសារមានភាពជឿនលឿនទៅលើផ្នែកបច្ចេកទេស ឱ្យតាមទាន់សម័យកាល ហើយចំពោះអង្គការវិញមានការគ្រប់គ្រងបានត្រឹមត្រូវស្របទៅតាមហិរញ្ញវត្ថុផ្ទាល់ ថែមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមម្ចាស់មូលនិធិ និងរាជរដ្ឋាភិបាលហើយបានឆ្លើយតបទៅនឹងតម្រូវការ លើទីផ្សារហិរញ្ញវត្ថុ និងដោយមានការគាំទ្រពីអង្គការអន្តរជាតិធំៗដូចជា UNDP, IFC, MPDF និងពីរដ្ឋាភិបាល ដែលមានគោលដៅធនាគារអេស៊ីលីដា ក៏អិលស៊ី គឺត្រូវផ្តល់ផលិតផល និងស្វែងរកមូលនិធិ(បំណុល) ជូនដល់អតិថិជនប្រកបដោយមានសុវត្ថិភាព តាមរយៈ សាខានិងបណ្តាញជាច្រើនរបស់ធនាគារជូនដល់អតិថិជនគ្រប់ស្រទាប់ដោយបានប្រមូលប្រមូលតាមតម្រូវការរបស់អតិថិជន និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅតាមតម្រូវការទាំងនោះអោយបានរហ័សទាន់ចិត្តនូវបណ្តាប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំ និងជាក់លាក់រក្សាបាននូវបរិយាកាសការងារខ្ពស់ដែលអាចទាក់ទាញថែរក្សានិងអភិវឌ្ឍន៍កម្មករនិយោជិកធន្នៈការងារខ្ពស់ដែលបានចូលរួមចំណែកក្នុងការកសាងឱ្យធនាគារទទួលបានជោគជ័យ និងការគិតគូរដល់សហគមន៍និងបរិស្ថានផងដែរ។ នៅក្នុងប្រតិបត្តិការនៃការស្វែងរកមូលនិធិ(បំណុល) របស់ធនាគារអេស៊ីលីដា ក៏អិលស៊ី បានខិតខំប្រឹងប្រែងអស់នូវគោលនយោបាយ និងមានដំណើរការនៃការគ្រប់គ្រងមូលនិធិប្រកបដោយប្រសិទ្ធភាពនិងគំនិតកែច្នៃខ្ពស់ជាធនាគារមានបុគ្គលិកបម្រើសេវាប្រកបដោយជំនាញ ចំណេះដឹងខ្ពស់ ថ្លៃថ្នូរ និងមានវិជ្ជាជីវៈត្រឹមត្រូវ។

#### ៥.២ ការផ្តល់អនុសាសន៍

យោងតាមការស្រាវជ្រាវទៅលើនីតិវិធីនៃការស្វែងរកមូលនិធិរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី បានបង្ហាញឱ្យឃើញពីចំណុចជាច្រើនមាននៅក្នុងធនាគារ តែក៏មានចំណុចខ្លះខាតខ្លះៗដែលក្រុមយើងខ្ញុំសូមលើកយកមកបង្ហាញដើម្បីជាគំនិតក្នុងការជួយធ្វើឱ្យធនាគារមានភាពជោគជ័យបន្ថែមទៀតក្នុងប្រតិបត្តិការរបស់ខ្លួនរួមមាន៖

- ស្វែងរកនូវនីតិវិធី និងដំណោះស្រាយក្នុងការបម្រើសេវាកម្មជូនអតិថិជន
- ព្យាយាមរកនូវមធ្យោបាយ ឬវិធីសាស្ត្រយ៉ាងណាដើម្បីធ្វើឱ្យអតិថិជនដាក់ប្រាក់បញ្ញើបានច្រើនជាមុន
- ព្យាយាមពន្យល់អតិថិជនអំពីអត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅក្នុងនោះឱ្យបានច្បាស់ដើម្បីឱ្យអតិថិជនមានការទុកចិត្ត និងដាក់ប្រាក់បញ្ញើរកាន់តែច្រើនឡើង

- ធនាគារត្រូវតែបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់លើប្រព័ន្ធឌីជីថលរបស់ធនាគារដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែប្រព័ន្ធឌីជីថលនោះត្រូវតែមានការគ្រប់គ្រងខ្ពស់ជៀសវាងពីការបាត់បង់ទិន្នន័យ ដោយដោយការលួចចុះចូលក្នុងប្រព័ន្ធគណនីផ្ទាល់របស់អ្នកប្រើប្រាស់បានដោយងាយ ពីជនខិលខូចដទៃ
- គួរពង្រឹងប្រព័ន្ធគ្រួតពិនិត្យការពារផ្ទៃក្នុងឱ្យរឹងមាំជាងមុនដែលជាគ្រឹះនៃការការពារហានិភ័យនៃប្រតិបត្តិការប្រចាំថ្ងៃ។

## **ឯកសារយោង**

ឯកសារនេះបានសិក្សាស្រាវជ្រាវដោយផ្ទាល់ តាមរយៈឯកសារមួយចំនួនដូចខាងក្រោម៖

1. រៀបរៀងដោយនិស្សិតឈ្មោះ ឡុង មុន្នីតន្ន៍ និង ប៉េង គឹមងាន់. (១៦ ខែឧសភា ២០១៩). *និយមន័យ និងប្រវត្តិរបស់ធនាគារពាណិជ្ជ*. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច. ទំព័រទី៥.  
Retrieved from <https://share.google/oKp2oNnsVwv1YdSuB>
2. រៀបរៀងដោយនិស្សិតឈ្មោះ ឆៃរ៉ុង ជាវណេ. (២៣ ខែឧសភា ឆ្នាំ២០២២). *ប្រវត្តិមូលនិធិ និងប្រភេទមូលនិធិ*. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច. Retrieved from <https://share.google/W0pWGKVVQ10O1OT1KW>
3. បានមកពី យឹម រចនា ២០២២ (នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាផ្សារដើមថ្កូវ) សៀវភៅសារណា សាកលវិទ្យាល័យវ៉ាន់ដា
4. ហេង ប៊ុននី ២០២២ (ដំណើរការនៃការផ្តល់ឥណទានរបស់ធនាគារឯកទេសឌីជីប៊ី) សារណា សាកលវិទ្យាល័យវ៉ាន់ដា
5. KHsearch. ចំណេះដឹងទូទៅ. (ថ្ងៃទី១៦ វិច្ឆិកា ២០១៨). *ប្រភេទនៃនីតិ តើនីតិអន្តរជាតិ និងនីតិជាតិ មានន័យយ៉ាងដូចម្តេច?* Retrieved from <https://www.khsearch.com/qna/11169>
6. ធនាគារអេស៊ីលីដា. *ប្រវត្តិរបស់ធនាគារអេស៊ីលីដា*. Retrieved June, 30 2025 from [https://www.acledabank.com.kh/kh/khm/ff\\_history](https://www.acledabank.com.kh/kh/khm/ff_history)
7. ធនាគារអេស៊ីលីដា. របាយការណ៍ប្រចាំឆ្នាំ ២០២៤ (Annual Report). Retrieved June, 30 2025 from [https://www.acledabank.com.kh/kh/assets/pdf\\_zip/ABC\\_Annual%20Report\\_2024\\_Kh\\_SERC.pdf](https://www.acledabank.com.kh/kh/assets/pdf_zip/ABC_Annual%20Report_2024_Kh_SERC.pdf)


# ឧបសម្ព័ន្ធ



## → សិក្ខាសាលា



➡ ការចូលរួមចំណែកក្នុងសង្គម



❖ រូបភាពការពិភាក្សាក្រុម និងជាមួយសាស្ត្រាចារ្យ



❖ រូបភាពមុន និងក្រោយការពារសាកល្បង

